



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី២១ លេខ១៤

ត្រីមាសទី០១ ឆ្នាំ២០២១

រាជកិច្ច

ជួយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច បទបញ្ជា សារាចរ ប្រកាស

ក មាតិកា

I~ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

១~ព្រះរាជក្រម

២៦-១២-២០២០	-ព្រះរាជក្រម នស/រកម/១២២០/០៤០ ស្តីពី ការប្រកាសឱ្យប្រើច្បាប់ស្តីពី មូលបត្ររដ្ឋ	១៦២១
៣១-១២-២០២០	-ព្រះរាជក្រម នស/រកម/១២២០/០៤១ ស្តីពី ការប្រកាសឱ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាសក្រោម កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម	១៦២៨

២~ព្រះរាជក្រឹត្យ

២៣-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/១៨៨ស្តីពី ការផ្តល់គោរមងារលោក សៀ សុវណ្ណ ជា ឧកញ៉ា	១៦៦២
២៤-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/១៩០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ- យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី និង ព្រះសង្ឃ ចំនួន ៦៤ រូប/អង្គ	១៦៦៣
២៤-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/១៩១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ- យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី កញ្ញា ឧបាសិកា និងព្រះសង្ឃ ចំនួន ៦៨ រូប/អង្គ	១៦៦៥
២៥-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/១៩២ ស្តីពី ការតែងតាំងមុខតំណែងឯកឧត្តម នាយ- ឧត្តមសេនីយ៍ ធីត សុផា ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងតែងតាំង មុខតំណែងឯកឧត្តម ឧត្តមសេនីយ៍ឯក ទួន ស្រេង ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន- សវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ	១៦៦៧
២៥-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/១៩៣ ស្តីពី ការតែងតាំងមុខតំណែងឯកឧត្តម គាង សេង ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ	១៦៦៨
២៥-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/១៩៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា និង ជំនួយការរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ២ រូប	១៦៦៩
២៥-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/១៩៧ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា រាជរដ្ឋាភិបាល ២ រូប	១៦៧០
២៥-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/១៩៩ ស្តីពី ការដាក់លោក ជា ហួត នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យចូលនិវត្តន៍មុនអាយុកំណត់ តាមការស្នើសុំរបស់សាមីខ្លួន	១៦៧១
២៥-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/២០០ ស្តីពី ការតម្កើងថ្នាក់ប្រចាំឆ្នាំ នៅក្រសួងព្រះបរម- រាជវាំង ដល់មន្ត្រីរាជការ ១១ រូប	១៦៧២

២៥-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/២០១ ស្តីពី ការតាំងសិប្បលោក ទាន់ សុខណារ៉ាន់ ដែលបានបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល នៅក្រសួងបរិស្ថាន	១៦៧៤
២៥-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/២០២ ស្តីពី ការតាំងសិប្បក្នុងឋានន្តរស័ក្តិអនុម្បី នៃក្របខ័ណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដល់មន្ត្រីរាជការ ៩ រូប	១៦៧៥
២៥-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/២០៣ ស្តីពី ការតាំងសិប្បក្នុងឋានន្តរស័ក្តិអនុម្បី នៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងកិច្ចការនារី ដល់មន្ត្រីរាជការ ៤០ រូប	១៦៧៧
២៥-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/២០៤ ស្តីពី ការតាំងសិប្បក្នុងឋានន្តរស័ក្តិត្រូវប្រៀន កម្រិតឧត្តម នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងអប់រំ យុវជន និងកីឡា ដល់ មន្ត្រីរាជការ ៣៤ រូប	១៦៨០
២៥-២-២០២១	-ព្រះរាជក្រឹត្យ នស/រកត/០២២១/២០៥ ស្តីពី ការតាំងសិប្បក្នុងក្របខ័ណ្ឌគ្រូបង្រៀន កម្រិតឧត្តម នៅក្រសួងអប់រំ យុវជន និងកីឡា ដល់មន្ត្រីរាជការ ២៧៧ រូប ដែលបាន បញ្ចប់ការបណ្តុះបណ្តាលជាស្ថាពរជាគ្រូបង្រៀនកម្រិតឧត្តម	១៦៨៣

II~រាជរដ្ឋាភិបាល

អនុក្រឹត្យ

១០-២-២០២១	-អនុក្រឹត្យលេខ ១៩ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា៧ មាត្រា១២ មាត្រា១៣ មាត្រា១៤ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ និងឧបសម្ព័ន្ធ៤ នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី២០ ខែ តុលា ឆ្នាំ២០០៩ ស្តីពី ការគ្រប់គ្រងលើការចាត់ថ្នាក់ និងការដាក់ស្លាកសញ្ញាសារធាតុគីមី	១៦៩៣
១៧-២-២០២១	-អនុក្រឹត្យលេខ ១០១ អនក្រ.តត ស្តីពី ការដាក់ឱ្យចូលនិវត្តន៍មន្ត្រីនគរបាលជាតិកម្ពុជា	១៧២៤
១៧-២-២០២១	-អនុក្រឹត្យលេខ ១០២ អនក្រ.តត ស្តីពី ការដាក់ឱ្យចូលនិវត្តន៍មុនពេលកំណត់មន្ត្រីនគរបាល ជាតិកម្ពុជា	១៧២៧
១៨-២-២០២១	-អនុក្រឹត្យលេខ ១០៣ អនក្រ.តត ស្តីពី ការបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា	១៧២៩
១៩-២-២០២១	-អនុក្រឹត្យលេខ ១០៥ អនក្រ.តត ស្តីពី ការតាំងសិប្បក្នុងក្របខ័ណ្ឌមន្ត្រីរាជការ	១៧៣០
១៩-២-២០២១	-អនុក្រឹត្យលេខ ១០៦ អនក្រ.តត ស្តីពី ការតាំងសិប្បក្នុងក្របខ័ណ្ឌមន្ត្រីរាជការ	១៧៣២
១៩-២-២០២១	-អនុក្រឹត្យលេខ ១០៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៧៣៣
១៩-២-២០២១	-អនុក្រឹត្យលេខ ១០៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៧៣៤
១៩-២-២០២១	-អនុក្រឹត្យលេខ ១១០ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា	១៧៣៥
១៩-២-២០២១	-អនុក្រឹត្យលេខ ១១១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៧៣៦
២២-២-២០២១	-អនុក្រឹត្យលេខ ១១២ អនក្រ.តត ស្តីពី ការជូនមេធាវីការងារ	១៧៣៧

III~ការងារបណ្តាញក្រសួង

ទីស្តីការដ្ឋានមន្ត្រីក្រសួងមហាផ្ទៃ

២៦-៥-២០២០	-ប្រកាសលេខ ២៥៧៦ ប្រក ស្តីពី ការចុះឈ្មោះក្នុងបញ្ជីសមាគម	១៧៤៦
-----------	--	------



ព្រះរាជក្រម

យើង

នស/រកម/១២២០/០៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឱ្យប្រើ

ច្បាប់ស្តីពីមូលបត្ររដ្ឋ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើ ទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នាសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖



ច្បាប់ ស្តីពី មូលបត្ររដ្ឋ



ជំពូកទី១

បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

ច្បាប់នេះមានគោលបំណងផ្តល់នូវក្របខ័ណ្ឌរួមសម្រាប់គ្រប់គ្រងការបោះឆ្នោត ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋ ប្រកបដោយគម្លាត គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ព្រមទាំងធានាបាននូវចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ សំដៅរួមចំណែក៖

- ១-ពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល។
- ២-ឆ្លើយតបទៅនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
- ៣-អភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ៤-គាំទ្រគម្រោងអាទិភាព និងចាំបាច់ផ្សេងទៀត។

មាត្រា ២ .-

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះការបោះឆ្នោត ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋនៅក្នុងនិងក្រៅព្រះរាជាណាចក្រកម្ពុជា។

មាត្រា ៣ .-

និយមន័យនៃពាក្យបច្ចេកទេសដែលប្រើប្រាស់ក្នុងច្បាប់នេះ មានដូចខាងក្រោម៖

១- គណនី សំដៅដល់គណនីទូទៅនិងគណនីពិសេសរបស់អគ្គនាយកដ្ឋានរតនាគារជាតិដូចមានចែងនៅក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលមានជាធរមាន និងគណនីពិសេសផ្សេងទៀតដែលបានបង្កើតដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

២- ភូមិភាគ សំដៅដល់ការប្រាក់ដែលត្រូវទូទាត់តាមលក្ខខណ្ឌនៃមូលបត្ររដ្ឋដែលបោះឆ្នោតដោយអនុលោមតាមច្បាប់នេះ។

៣- បរិវិសកម្ម សំដៅដល់ការដាក់សំណើសុំទិញមូលបត្ររដ្ឋដែលបោះឆ្នោតដោយអនុលោមតាមច្បាប់នេះ។

៤- មូលបត្ររដ្ឋ សំដៅដល់បណ្ណ សញ្ញាបណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀតដែលបញ្ជាក់ពីការទទួលស្គាល់បំណុលដែលបានបោះឆ្នោតក្នុងនាមរាជរដ្ឋាភិបាលនៅក្រោមច្បាប់នេះ រួមមាន៖

- ក- បណ្ណរតនាគារដែលមានឥណ្ឌូប្រតិទានតិចជាងមួយឆ្នាំ។
- ខ- សញ្ញាបណ្ណរតនាគារដែលមានឥណ្ឌូប្រតិទានចាប់ពីមួយឆ្នាំឡើងទៅ។
- គ- មូលបត្ររដ្ឋផ្សេងទៀត។

មូលបត្ររដ្ឋទាំងអស់ខាងលើនេះ មិនរួមបញ្ចូលនូវមូលបត្រដែលបោះឆ្នោតដោយសហគ្រាសសាធារណៈ ឬមូលបត្រដែលបោះឆ្នោតដោយរាជរដ្ឋាភិបាលដែលមិនស្ថិតក្រោមវិសាលភាពនៃច្បាប់នេះទេ។

៥- ត្រីមាស សំដៅដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។



៦-រាជរដ្ឋាភិបាល សំដៅដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

៧-វិញ្ញាបនបត្រមូលបត្ររដ្ឋ សំដៅដល់ឧបករណ៍ហិរញ្ញវត្ថុជាលាយលក្ខណ៍អក្សរដោយមានការធានានូវការបំពេញកាតព្វកិច្ចទូទាត់ពេញលេញពីរាជរដ្ឋាភិបាល ដោយមានចែងអំពីរយៈពេល លក្ខខណ្ឌ និងកាតព្វកិច្ចផ្សេងៗទៀតរបស់មូលបត្រនោះ។

៨-ឥណប្រតិទាន សំដៅដល់កាលបរិច្ឆេទដែលមូលបត្រត្រូវដល់កាលកំណត់សង។

ជំពូកទី២

ការបោះផ្សាយនិងការដាក់លក់មូលបត្ររដ្ឋ

មាត្រា ៤ .-

ការបោះផ្សាយមូលបត្ររដ្ឋ ត្រូវអនុវត្តដូចខាងក្រោម៖

ក-ស្ថិតក្រោមការកម្រិតកំណត់នៃច្បាប់ហិរញ្ញវត្ថុ និងក្រោមអំណាចរបស់នាយករដ្ឋមន្ត្រី មានតែរដ្ឋមន្ត្រីមួយគត់ដែលអាចបោះផ្សាយមូលបត្ររដ្ឋដោយអនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឬច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ រដ្ឋមន្ត្រីអាចផ្តល់ប្រាក់វិញ ទិញមកវិញ និងទូទាត់សង នូវរាល់មូលបត្ររដ្ឋដែលដល់ឬមិនទាន់ដល់ឥណប្រតិទាន។ ការបោះផ្សាយមូលបត្ររដ្ឋត្រូវកំណត់ឱ្យបានច្បាស់លាស់នូវមុខសញ្ញាចំណាយនៃតម្រូវការហិរញ្ញប្បទានរបស់រដ្ឋ។

ខ-រាល់ប្រតិបត្តិការពាក់ព័ន្ធនឹងការបោះផ្សាយនិងការគ្រប់គ្រងមូលបត្ររដ្ឋ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី។

គ-ដូចមានចែងក្នុងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា និងច្បាប់ស្តីពីការបោះផ្សាយនិងការជួញដូរមូលបត្រមហាជន រាល់ការងារបច្ចេកទេសនិងប្រតិបត្តិការទាក់ទងនឹងមូលបត្ររដ្ឋអាចអនុវត្តដោយធនាគារជាតិនៃកម្ពុជានិង/ឬទីផ្សារមូលបត្រប្រតិបត្តិ តាមការកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីលើកលែងតែមានចែងក្នុងច្បាប់ផ្សេងទៀត។ ធនាគារជាតិនៃកម្ពុជាត្រូវបង្កើតនីតិវិធីដើម្បីបែងចែកឱ្យដាច់ដោយឡែកពីគ្នានូវមុខងារប្រតិបត្តិការទាក់ទងនឹងមូលបត្ររដ្ឋ និងមុខងារគោលនយោបាយរូបិយវត្ថុ។

មូលបត្ររដ្ឋអាចត្រូវបានបោះផ្សាយជាប្រភេទជាតិឬជាប្រភេទបរទេស។

មូលបត្ររដ្ឋអាចត្រូវបានបោះផ្សាយក្នុងប្រទេសឬនៅក្រៅប្រទេស តាមការកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី។

មូលបត្ររដ្ឋដែលត្រូវបានបោះផ្សាយលក់ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់រាជរដ្ឋាភិបាល។

មាត្រា ៥ .-

មុននឹងប្រាក់សរុបនៃការបោះផ្សាយមូលបត្ររដ្ឋ ត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង



នាយករដ្ឋមន្ត្រីត្រូវធ្វើសំណើទៅរដ្ឋសភា ដើម្បីសុំការអនុម័តលើការបោះផ្សាយមូលបត្ររដ្ឋបន្ថែមទៅលើ ចំនួនទឹកប្រាក់សរុបដែលរដ្ឋសភាបានអនុម័តរួចហើយ ដោយត្រូវបញ្ជាក់ពីគោលបំណងនៃការបោះផ្សាយ មូលបត្ររដ្ឋបន្ថែមនេះ។

មាត្រា ៦ .-

មូលបត្ររដ្ឋអាចត្រូវបានបោះផ្សាយក្នុងទម្រង់វិញ្ញាបនបត្រឬទម្រង់អេឡិចត្រូនិច ដែលអាចបង្ហាញបាន និងបោះពុម្ពជាទម្រង់ដែលអាចអានបាន។

មាត្រា ៧ .-

អ្នកចូលរួមដោយផ្ទាល់ក្នុងទីផ្សារដំបូងអាចជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលបានទទួលអាជ្ញាបណ្ណពី ធនាគារជាតិនៃកម្ពុជា ឬក្រុមហ៊ុនមូលបត្រដែលបានទទួលអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ឬស្ថាប័ន ផ្សេងទៀត តាមការកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី។ អ្នកចូលរួមដោយផ្ទាល់ក្នុងទីផ្សារដំបូងអាចដេញថ្លៃ និង/ឬធ្វើបរិវិសកម្មទៅលើមូលបត្ររដ្ឋ ក្នុងនាមខ្លួនឯងនិង/ឬក្នុងនាមជាភ្នាក់ងាររបស់បុគ្គលផ្សេងទៀត។

មាត្រា ៨ .-

មូលបត្ររដ្ឋអាចត្រូវបានដាក់លក់ជាសាធារណៈនៅទីផ្សារដំបូង ដោយការដេញថ្លៃឬវិធីសាស្ត្រផ្សេង តាមការកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី។

មាត្រា ៩ .-

ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ព្រមទាំងធានាប្រសិទ្ធភាពនិងតម្លាភាពនៃការបោះផ្សាយនិងការ ដាក់លក់មូលបត្ររដ្ឋ រដ្ឋមន្ត្រីត្រូវកំណត់ដោយប្រកាសនូវ៖

- ក-វិធីសាស្ត្រនិងយន្តការនៃការបោះផ្សាយនិងការដាក់លក់មូលបត្ររដ្ឋ។
- ខ-ទម្រង់និងដំណើរការពាក់ព័ន្ធនឹងការគ្រប់គ្រងមូលបត្ររដ្ឋដែលត្រូវបោះផ្សាយ។
- គ-អ្នកចូលរួមដោយផ្ទាល់និងអ្នកដែលមានសិទ្ធិក្នុងការចូលរួមក្នុងទីផ្សារដំបូង។
- ឃ- ការកត់ត្រាអ្នកធ្វើបរិវិសកម្ម។
- ង- ការរក្សាទុកមូលបត្ររដ្ឋនៅប្រតិបត្តិការរក្សាទុកណាមួយ និងការចុះបញ្ជីជួញដូរមូលបត្ររដ្ឋនៅទីផ្សារ មូលបត្រប្រតិស្ថុត។
- ច- ការទូទាត់ប្រាក់ដើមនិងអត្រាគូប៉ុងនៃមូលបត្ររដ្ឋ និងធាតុសំខាន់ផ្សេងៗទៀត។

មាត្រា ១០ .-

មានតែគណនីចរន្តនៃធនាគារជាតិនៅធនាគារជាតិនៃកម្ពុជា នឹងត្រូវបានប្រើប្រាស់ដោយរដ្ឋមន្ត្រីក្នុង គោលបំណងគ្រប់គ្រងមូលបត្ររដ្ឋ។

គោលបំណងនៃការបោះផ្សាយមូលបត្ររដ្ឋត្រូវបង្កើនចំណូលនៃគណនីចរន្តសម្រាប់ចំណូលពីការបោះផ្សាយ មូលបត្ររដ្ឋដែលជាអនុគណនីផ្នែកចំណូលនៃគណនីទោលរតនាគារជាតិ។ ចំណូលពីការបោះផ្សាយមូលបត្ររដ្ឋ ដែលជាអនុគណនីផ្នែកចំណូលនៃគណនីទោលរតនាគារជាតិ មានតែម្ចាស់កាត់ចំណូលថវិការបស់រដ្ឋ។



ចំណាយលើការទូទាត់អត្រាគូប៉ុងនិងការទូទាត់ប្រាក់ដើម ឬការទិញត្រឡប់មកវិញនៃមូលបត្ររដ្ឋ ត្រូវធ្វើឡើង តាមរយៈគណនីទោលរតនាគារជាតិ និងត្រូវកំណត់ក្នុងខ្ទង់មាតិកាចំណាយថវិការបស់រដ្ឋ។

មាត្រា១១ .-

សិទ្ធិប្តឹងទាមទារសំណងនូវចំនួនទឹកប្រាក់នៃមូលបត្ររដ្ឋត្រូវអនុវត្តក្នុងរយៈពេល៥(ប្រាំ)ឆ្នាំ ចំពោះប្រាក់ ដើមនិងគូប៉ុងគិតចាប់ពីឆ្នាំប្រតិទាន។ អាជ្ញាយុកាលនេះត្រូវបង្អង់ឬផ្អាកដោយអនុលោមតាមក្រមរដ្ឋប្បវេណី និងបទប្បញ្ញត្តិជាធរមាន។

ទ្រព្យសកម្មសាធារណៈនិងប្រាក់ចំណូលរបស់រដ្ឋ ត្រូវបានការពារពីការរឹបអូសនិងការហាមឃាត់ផ្សេងៗ។

មាត្រា១២ .-

រាល់ប្រតិបត្តិការជួញដូរមូលបត្ររដ្ឋត្រូវស្ថិតក្រោមនីតិវិធីនៃរបបសារពើពន្ធជាធរមាន និងអាចទទួលបាន ការលើកទឹកចិត្តនិងការអនុគ្រោះនានា ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ជំពូកទី៣

ទីផ្សារបន្ថែមនៃមូលបត្ររដ្ឋ

មាត្រា១៣ .-

ការជួញដូរ ការផ្ទេរ ឬការដាក់ប្រាក់ភោគនៃមូលបត្ររដ្ឋ ដោយធនាគារជាតិនៃកម្ពុជា ឬដោយអ្នកចូលរួម នៅក្នុងទីផ្សារអន្តរធនាគារ ឬទីផ្សារមូលបត្រប្រតិបត្តិ ឬដោយអ្នកដែលមានសិទ្ធិចូលរួមផ្សេងទៀត ព្រមទាំង យន្តការពាក់ព័ន្ធ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី។

អ្នកចូលរួមដូចមានចែងក្នុងកថាខណ្ឌទី១នៃមាត្រានេះ អាចជួញដូរ ផ្ទេរ ឬដាក់ប្រាក់ភោគមូលបត្ររដ្ឋ សម្រាប់ខ្លួនឯងនិង/ឬជាភ្នាក់ងាររបស់បុគ្គលផ្សេងទៀត។

សិទ្ធិនិងការទទួលខុសត្រូវរបស់អ្នកចូលរួមដូចមានចែងនៅក្នុងកថាខណ្ឌទី១នៃមាត្រានេះត្រូវកំណត់ដោយ ប្រកាសរបស់រដ្ឋមន្ត្រី។

ជំពូកទី៤

ទោសប្បញ្ញត្តិ

មាត្រា១៤ .-

បុគ្គលដែលក្លែងមូលបត្ររដ្ឋតាមរូបភាពណាមួយ ត្រូវទទួលខុសត្រូវចំពោះអំពើដែលខ្លួនប្រព្រឹត្តនិង ត្រូវផ្ដន្ទាទោសស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា១៥ .-

បុគ្គលណាមួយ ដែលពាក់ព័ន្ធក្នុងការអនុវត្តដេញថ្លៃ ឬពាក់ព័ន្ធក្នុងកាតព្វកិច្ចផ្សេងទៀត ហើយមិនបាន បំពេញតាមត្រូវតាមការកំណត់របស់ច្បាប់នេះ ត្រូវទទួលខុសត្រូវចំពោះអំពើដែលខ្លួនប្រព្រឹត្តនិងត្រូវផ្ដន្ទាទោស ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។



ជំពូកទី៥

អវសានបញ្ញត្តិ

មាត្រា១៦ .-

ច្បាប់ស្តីពីមូលបត្ររដ្ឋដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៧/០០១ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។

ថ្ងៃព្រហស្បតិ៍ ១៤ ខែ ឧសភា ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ២៩ ខែ ៥ ឆ្នាំ ២០២០

ពល. ២០១២. ១៤៥៣

ន សីហមុនី
នរោត្តម សីហមុនី

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន



ព្រះរាជក្រម

យើង

នស/រកម/១២២០/០៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឱ្យប្រើ

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ដែលរដ្ឋសភាបានអនុម័តកាលពី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យ ចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នាសម័យប្រជុំពេញអង្គ លើកទី៦ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖



**ច្បាប់
ស្តីពី**

**ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០
នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀង
ក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម**

មាត្រា ១ .-

អនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ដែលបានចុះហត្ថលេខាលើពិធីសារអនុវត្តកញ្ចប់ កិច្ចសន្យាទី៩ នៅរដ្ឋធានីគូឡូឡាញៃនប្រទេសម៉ាឡេស៊ី នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ និងពិធីសារអនុវត្តកញ្ចប់ កិច្ចសន្យាទី១០ នៅប្រទេសសិង្ហបុរី នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ហើយដែលមានអត្ថបទទាំងស្រុងភ្ជាប់ មកជាមួយនេះ។

មាត្រា ២ .-

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាត្រូវបន្តរាល់នីតិវិធីដើម្បីអនុវត្តពិធីសារនេះ។

ថ្ងៃច្រាបត្រាទី ៤ ខែ ២៧ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣០៧.២០២៤.៥៤៨៦

ន សីហមុនី

នរោត្តម សីហមុនី

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ

សូមឡាយព្រះហស្តលេខា

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**

ពិធីសារ

អនុវត្តកញ្ចប់កិច្ចសន្យាទី៩ នៃសេវាកម្មដឹកជញ្ជូន
តាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀង
ក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

(ស្នាមមេដៃ)

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៥៧ ប.ប

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥

សិទ្ធិប្រទាន

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- តាមសំណើរបស់រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

រាជរដ្ឋាភិបាល

ប្រទានសិទ្ធិជូន ឯកឧត្តម **ម៉ៅ ហាវឡាវ** រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីចុះហត្ថលេខាលើពិធីសារអនុវត្តកិច្ចសន្យាទី៩ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

ដើម្បីជាសក្ខីភាព នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានសិទ្ធិពេញលេញតាមអំណាចច្បាប់បានចុះហត្ថលេខាខាងក្រោមលើសិទ្ធិប្រទាននេះ។



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

រាជរដ្ឋាភិបាល
Royal Government

ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King

N° ៥១ D.F.P

Phnom Penh, October 22, 2015

DELEGATION OF FULL POWERS

Considering the Constitution of the Kingdom of Cambodia,
Considering the Royal Decree NS/RKT/0913/903 dated 24 September 2013 on the Nomination of the Royal Government of the Kingdom of Cambodia,
Considering the Royal Kram 02/NS/94 dated 20 July 1994 promulgating the Law on the Organization and Functioning of the Council of Ministers,
Considering the Royal Kram NS/RKM/0196/23 dated 24 January 1996 promulgating the Law on the Establishment of the State Secretariat of Civil Aviation.
Pursuant to the Proposal of the Secretary of State of the State Secretariat of Civil Aviation.

THE ROYAL GOVERNMENT

Delegates herewith Full Powers to His Excellency Mao Havannall, Secretary of State of the State Secretariat of Civil Aviation, to sign the Protocol to Implement the Ninth Package of Commitments on Air Transport Services under the ASEAN Framework Agreement on Services;

In witness whereof, the undersigned, the Prime Minister of the Kingdom of Cambodia, with Full Powers duly entrusted to him, has signed this Delegation of Full Powers.



Samdech Akka Moha Sena Padei Techo HUN SEN

ពិធីសារ

**អនុវត្តកញ្ចប់កិច្ចសន្យាទី៩ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស
ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម**

រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (តទៅនេះហៅកាត់ជារួមថា “អាស៊ាន” ឬ “បណ្តាប្រទេសជាសមាជិក” ឬហៅកាត់ដាច់ដោយឡែកថា “ប្រទេសជាសមាជិក”)។

ដោយកត់សម្គាល់លើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ដែលបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ ដែលជំរុញឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេវាកម្ម នៅក្នុងចំណោមបណ្តាប្រទេសជាសមាជិក លុបបំបាត់នូវការរឹតត្បិតការធ្វើពាណិជ្ជកម្មសេវាកម្ម នៅក្នុងចំណោមបណ្តាប្រទេសជាសមាជិក និងធ្វើសេរីភាពនៃការធ្វើសេវាកម្មពាណិជ្ជកម្មសេវាកម្ម ដោយធ្វើការពង្រីកឱ្យកាន់តែស៊ីជម្រៅ និងវិសាលភាពនៃការធ្វើសេវាកម្មនីយកម្មពីសេវាកម្មទាំងនោះ ដែលអនុវត្តដោយបណ្តាប្រទេសជាសមាជិកក្រោមកិច្ចព្រមព្រៀងទូទៅ ស្តីពីពាណិជ្ជកម្មសេវាកម្ម (ដែលចាប់ពីពេលនេះតទៅ ហៅថា “GATS”) នៃអង្គការពាណិជ្ជកម្មពិភពលោក (ដែលចាប់ពីពេលនេះតទៅហៅថា “WTO”)។

ដោយបានធ្វើការចរចាចំនួន៧លើក និងសម្រេចបានតារាងកិច្ចសន្យាផ្តល់សេវាកម្មចំនួន៨ ដែលមានកំណត់នៅក្នុងពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ដែលបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៧ នៅរដ្ឋធានីគូឡូឡាពូ ប្រទេសម៉ាឡេស៊ី ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ដែលបានចុះហត្ថលេខានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៩៨ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៣ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ដែលបានចុះហត្ថលេខានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០១ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៤ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ដែលបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៤ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៥

នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ដែលបានចុះហត្ថលេខានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៧ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ ពិធីសារអនុវត្តកិច្ចសន្យាទី៦ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ដែលបានចុះហត្ថលេខានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៩ នៅ រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ពិធីសារអនុវត្តកិច្ចសន្យាទី៧ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ដែលបានចុះហត្ថលេខានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១១ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងពិធីសារអនុវត្តកិច្ចសន្យាទី៨ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ដែលបានចុះហត្ថលេខានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ នៅ ទីក្រុងប៉ារីស សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ដោយកត់សម្គាល់លើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន សម្រាប់សមាហរណកម្មនៃ វិស័យអាទិភាព ជាមួយនឹងផែនទីបង្ហាញផ្លូវសម្រាប់សមាហរណកម្មនៃវិស័យអាទិភាព ដែល បានចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង កិច្ចព្រមព្រៀង(ធ្វើវិសោធនកម្ម)ក្របខ័ណ្ឌអាស៊ានសម្រាប់សមាហរណកម្ម នៃវិស័យអាទិភាព ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៦ នៅទីក្រុង សេហ្វី សាធារណរដ្ឋហ្វីលីពីន ដែលរួមបញ្ចូលទាំងការដឹកជញ្ជូនតាមផ្លូវអាកាស ដោយដាក់ចេញ នូវវិធានការកាន់តែស៊ីជម្រៅ និងទូលំទូលាយនៃសមាហរណកម្មសេដ្ឋកិច្ចផ្ទៃក្នុងនិងទំនាក់ទំនង កាន់តែជិតស្និទ្ធ ហើយមានការចូលរួមពីវិស័យឯកជន ដើម្បីសម្រេចឱ្យបាននូវសហគមន៍សេដ្ឋកិច្ច អាស៊ានមួយ។

ដោយកត់សម្គាល់លើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីចលនាកម្លាំងពលកម្ម ដែលបានចុះ ហត្ថលេខាដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើក ទី២១ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលនឹង សម្រួលដល់ចលនានៃប្រជាជនអាស៊ាន ដើម្បីចូលរួមក្នុងការធ្វើពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្ម សេវាកម្ម និងការធ្វើវិនិយោគនៅក្នុងតំបន់ និងរហូតដល់ពេលចូលជាធរមាននៃកិច្ចព្រមព្រៀង ឧបសម្ព័ន្ធទី១ នៃកិច្ចព្រមព្រៀង ត្រូវទុកជាមោឃៈនូវកិច្ចសន្យាដែលបានបង្កើតឡើងក្រោមកិច្ច ព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ដែលពាក់ព័ន្ធទៅនឹងទម្រង់ទី៤ (ចលនាកម្លាំង ពលកម្ម)។

ដោយយកចិត្តទុកដាក់លើគោលដៅ និងរយៈពេលកំណត់នៃគម្រោងការសមាគម សេដ្ឋកិច្ចអាស៊ាន ដែលបានអនុម័តនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី១៣ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅសាធារណរដ្ឋសិង្ហបុរី ដោយសម្រេចថា ក្នុងចំណោមបណ្តាប្រទេស ជាសមាជិកផ្សេងៗ អាចធ្វើការផ្តល់សេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្ម តាមរយៈការផ្តល់ សេរីភាវូបនីយកម្មតាមដំណាក់កាលនីមួយៗ ដោយបញ្ចប់នៅត្រឹមឆ្នាំ២០១៥។

ដោយបានធ្វើការចរចាជាបន្តបន្ទាប់ស្របតាមមាត្រា៤ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្មនិងបានបញ្ចប់កញ្ចប់កិច្ចសន្យាទី៩។

ដោយមានបំណងប្រកាសនៅក្នុងតារាងកិច្ចសន្យាផ្តល់សេវាកម្ម ដែលប្រទេសជាសមាជិក នីមួយៗត្រូវអនុវត្ត នោះបណ្តាប្រទេសជាសមាជិកត្រូវផ្តល់ប្រព្រឹត្តកម្មសមស្របដល់គ្នាទៅវិញ ទៅមក ដោយផ្អែកលើមូលដ្ឋានប្រជាជាតិទទួលបានការអនុគ្រោះបំផុត។

បានព្រមព្រៀងគ្នា ដូចខាងក្រោម៖

- ១- ឧបសម្ព័ន្ធនៃពិធីសារនេះ ត្រូវរួមបញ្ចូលតារាងកិច្ចសន្យាផ្តល់សេវាកម្មរបស់ប្រទេសជា សមាជិកនីមួយៗ តារាងកិច្ចសន្យា និងបញ្ជីឈ្មោះនៃប្រជាជាតិទទួលបានការលើកលែងអនុគ្រោះ បំផុត ដែលត្រូវបង្កើតជាផ្នែកមួយនៃពិធីសារនេះ។
- ២- ដោយយោងលើតារាងកិច្ចសន្យាផ្តល់សេវាកម្មរបស់ប្រទេសជាសមាជិកនីមួយៗ និងបញ្ជី ឈ្មោះនៃប្រជាជាតិទទួលបានការលើកលែងអនុគ្រោះបំផុត បណ្តាប្រទេសជាសមាជិក ត្រូវ យល់ស្របចំពោះប្រព្រឹត្តកម្មសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសដល់គ្នាទៅវិញទៅមក ដោយ ផ្អែកលើមូលដ្ឋានប្រជាជាតិទទួលបានការអនុគ្រោះបំផុត។
- ៣- ពិធីសារនេះ និងឧបសម្ព័ន្ធនានានៃពិធីសារ ត្រូវបង្កើតជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ាន ស្តីពីសេវាកម្ម។
- ៤- ពិធីសារនេះ និងកិច្ចសន្យានានាដែលមានចែងនៅក្នុងឧបសម្ព័ន្ធនៃពិធីសារ ត្រូវចូលជា ធរមានរយៈពេល៦០(ហុកសិប)ថ្ងៃ បន្ទាប់ពីការតម្កល់លិខិតុបករណ៍ផ្តល់សច្ចាប័ន ឬទទួលស្គាល់ ទី៧ ពីបណ្តាប្រទេសជាសមាជិកអាស៊ាន នៅអគ្គលេខាធិការអាស៊ាន ហើយត្រូវមានប្រសិទ្ធភាព តែក្នុងចំណោមបណ្តាប្រទេសជាសមាជិក ដែលបានផ្តល់សច្ចាប័ន ឬទទួលស្គាល់ពិធីសារនេះ

ប៉ុណ្ណោះ។ ចំពោះប្រទេសជាសមាជិកនីមួយៗដែលផ្តល់សច្ចាប័ន ឬទទួលស្គាល់ពិធីសារ បន្ទាប់ពីការតម្កល់លិខិតុបករណ៍ផ្តល់សច្ចាប័ន ឬទទួលស្គាល់ទី៧ ពិធីសារត្រូវចូលជាធរមានរយៈពេល៦០(ហុកសិប)ថ្ងៃ បន្ទាប់ពីការតម្កល់ដោយប្រទេសជាសមាជិក នៃលិខិតុបករណ៍ផ្តល់សច្ចាប័ន ឬទទួលស្គាល់របស់ខ្លួន។

៥- ពិធីសារនេះ ត្រូវតម្កល់នៅអគ្គលេខាធិការអាស៊ាន ហើយអគ្គលេខាធិការអាស៊ាន ត្រូវផ្តល់នូវច្បាប់ចម្លងនៃពិធីសារនេះភ្លាមៗ ជូនទៅដល់ប្រទេសជាសមាជិកនីមួយៗ។ អគ្គលេខាធិការអាស៊ាន ត្រូវផ្តល់ជូនជាបន្ទាន់ផងដែរ នូវសេចក្តីជូនដំណឹងអំពីការផ្តល់សច្ចាប័ន ឬទទួលស្គាល់ដែលបានធ្វើឡើងស្របតាមកថាខណ្ឌទី៤ ទៅដល់ប្រទេសជាសមាជិកនីមួយៗ។

ដើម្បីជាសក្ខីភាព ដោយបានទទួលសិទ្ធិពីរដ្ឋាភិបាលរបស់ខ្លួន បានចុះហត្ថលេខាលើពិធីសារអនុវត្តកិច្ចសន្យាទី៩ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។

ធ្វើនៅរដ្ឋធានីភ្នំពេញ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាអត្ថបទភាសាអង់គ្លេសតែមួយប៉ុណ្ណោះ។

តំណាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

.....
ជាតូ មូស្តាបឃ៍ ស៊ីវ៉ាត់
រដ្ឋមន្ត្រី
ក្រសួងគមនាគមន៍

តំណាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

.....
អៀង ហាវណ្ណាល័
រដ្ឋលេខាធិការ
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល



តំណាងរដ្ឋាភិបាលនៃសភាអនុវត្តកិច្ចសន្យា

.....
អ៊ុយណាសូយ ហ៊ាណាត់
រដ្ឋមន្ត្រី
ក្រសួងដឹកជញ្ជូន

តំណាងរដ្ឋាភិបាលនៃសភាអនុវត្តប្រជាធិបតេយ្យប្រជាមានិតកម្ពុជា

.....
ប៊ុនចាញ ស៊ីនថាចង្ស
រដ្ឋមន្ត្រី
ក្រសួងសាធារណការនិងដឹកជញ្ជូន

តំណាងរដ្ឋាភិបាលម៉ាឡេស៊ី

.....
ជាតុ ត្រី លីយ៉ុង ឌីយ៉ុង ឡាយ
រដ្ឋមន្ត្រី
ក្រសួងដឹកជញ្ជូន

តំណាងរដ្ឋាភិបាលនៃសភាអនុវត្តសហភាពមីយ៉ាន់ម៉ា

.....
ហាន សេន
អនុរដ្ឋមន្ត្រី
ក្រសួងដឹកជញ្ជូន

តំណាងរដ្ឋាភិបាលនៃសភាអនុវត្តហ្វីលីពីន

.....
ហេសេត អ៊ីមីលីយ៉ូ អេហ្គាយណាល់ដូ អេបាយ៉ា
រដ្ឋមន្ត្រី
ក្រសួងដឹកជញ្ជូននិងគមនាគមន៍

តំណាងរដ្ឋាភិបាលនៃសភារណៈរដ្ឋសិទ្ធិមុនី

.....

ខាត ប៊ុន វ៉ាន់

រដ្ឋមន្ត្រីសម្របសម្រួល

ក្រសួងហេដ្ឋារចនាសម្ព័ន្ធនិង

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន

តំណាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

.....

អេកខុម ដើមពីកកាយ៉ាម៉ែសិទ្ធិ

រដ្ឋមន្ត្រី

ក្រសួងដឹកជញ្ជូន

តំណាងរដ្ឋាភិបាលនៃសភារណៈរដ្ឋសិទ្ធិមន្ត្រីនិយមន័យប្រកាស

.....

ឌីញ ឡា ថាង

រដ្ឋមន្ត្រី

ក្រសួងដឹកជញ្ជូន

តារាងកិច្ចសន្យាផ្តល់សេវាកម្មនៃព្រះរាជាណាចក្រកម្ពុជា

ប្រភេទផ្តល់: ១)ការផ្គត់ផ្គង់សេវាកម្មផ្គង់កាត់ព្រំដែន ២)ការប្រើប្រាស់សេវាកម្មក្រៅប្រទេស ៣ រូបវន្តបុគ្គល

ផ្នែកផ្សេងៗនៃសេវាកម្ម	ការគ្រប់គ្រងប្រភេទផ្តល់	ការគ្រប់គ្រងនៃប្រព័ន្ធកម្មសេវា	ការសន្យាបង់ប្រាក់
សេវាកម្មផ្គត់ផ្គង់សេវាកម្មសាធារណៈ	១) បើកចំហ ២) បើកចំហ ៣) បើកចំហ ផ្អែកទៅលើច្បាប់ទូទៅ	១) បើកចំហ ២) បើកចំហ ៣) ដូចមានបញ្ជាក់នៅក្នុងច្បាប់ទូទៅ	



**PROTOCOL TO IMPLEMENT THE
NINTH PACKAGE OF COMMITMENTS
ON AIR TRANSPORT SERVICES UNDER
THE ASEAN FRAMEWORK AGREEMENT ON SERVICES**

The Governments of Brunei Darussalam, the Kingdom of Cambodia, the Republic of Indonesia, Lao People's Democratic Republic (Lao PDR), Malaysia, the Republic of the Union of Myanmar, the Republic of the Philippines, the Republic of Singapore, the Kingdom of Thailand and the Socialist Republic of Viet Nam, Member States of the Association of South East Asian Nations (hereinafter collectively referred to as "ASEAN" or "Member States" or singularly "Member State");

NOTING the ASEAN Framework Agreement on Services signed on 15 December 1995 in Bangkok, Thailand, which seeks to enhance cooperation in services amongst Member States, eliminate substantially restrictions to trade in services amongst Member States and liberalise trade in services by expanding the depth and scope of liberalisation beyond those undertaken by Member States under the General Agreement on Trade in Services (hereinafter referred to as "GATS") of the World Trade Organisation (hereinafter referred to as "WTO");

HAVING carried out seven rounds of negotiations and concluded eight sets of schedule of specific commitments embodied in the Protocol to Implement the Initial Package of Commitments on Air Transport Services under the ASEAN Framework Agreement on Services signed on 15 December 1997 in Kuala Lumpur, Malaysia; the Protocol to Implement the Second Package of Commitments on Air Transport Services under the ASEAN Framework Agreement on Services signed on 16 December 1998 in Ha Noi, Viet Nam;



the Protocol to Implement the Third Package of Commitments on Air Transport Services under the ASEAN Framework Agreement on Services signed on 31 December 2001, the Protocol to Implement the Fourth Package of Commitments on Air Transport Services under the ASEAN Framework Agreement on Services signed on 23 November 2004 in Phnom Penh, Cambodia; the Protocol to Implement the Fifth Package of Commitments on Air Transport Services under the ASEAN Framework Agreement on Services signed on 8 February 2007 in Bangkok, Thailand, the Protocol to Implement the Sixth Package of Commitments on Air Transport Services under the ASEAN Framework Agreement on Services signed on 10 December 2009 in Ha Noi, Viet Nam; the Protocol to Implement the Seventh Package of Commitments on Air Transport Services under the ASEAN Framework Agreement on Services signed on 16 December 2011 in Phnom Penh, Cambodia; and the Protocol to Implement the Eighth Package of Commitments on Air Transport Services under the ASEAN Framework Agreement on Services signed on 20 December 2013 in Pakse, Lao PDR;

NOTING the ASEAN Framework Agreement for the Integration of Priority Sectors together with the Roadmap for the Integration of Priority Sectors signed by the ASEAN Leaders on 29 November 2004 in Vientiane, Lao PDR, and the ASEAN Framework (Amendment) Agreement for the Integration of Priority Sectors signed by the ASEAN Economic Ministers on 8 December 2006 in Cebu, Philippines, which includes Air Transport, provide measures to deepen and broaden internal economic integration and linkages, with the participation of the private sector, to realise an ASEAN Economic Community;

NOTING the ASEAN Agreement on the Movement of Natural Persons signed by the ASEAN Economic Ministers during the 21st ASEAN Summit on 19 November 2012 in Phnom Penh, Cambodia that will facilitate the movement of ASEAN people in engaging in trade in goods, trade in services and investment in the region and that upon its entry into force, its



Annex 1 shall supersede commitments made under the ASEAN Framework Agreement on Services (AFAS) in relation to mode 4 (Movement of Natural Persons);

MINDFUL of the targets and timelines of the ASEAN Economic Community Blueprint adopted at the 13th ASEAN Summit held on 21 November 2007 in Singapore that, amongst others, provided for the liberalisation of trade in services through consecutive rounds of liberalisation ending in 2015;

HAVING carried out subsequent negotiations pursuant to Article IV of the ASEAN Framework Agreement on Services and finalised the Ninth Package of Commitments,

DESIRING to set out in a schedule, the specific commitments that each Member State shall undertake, for which Member States shall accord preferential treatment to one another on a Most-Favoured Nations basis,

HAVE AGREED AS FOLLOWS:

1. The Annexes to this Protocol shall consist of the consolidated schedules of each Member State's specific commitments, Schedules of Horizontal Commitments, and the Lists of Most-Favoured Nation Exemptions, which shall form an integral part of this Protocol.
2. Subject to each Member State's Schedules of Specific Commitments and the Lists of Most-Favoured Nation Exemptions, Member States shall accord preferential treatment in air transport services to one another on a Most-Favoured-Nation basis.
3. This Protocol and its Annexes shall form an integral part of the ASEAN Framework Agreement on Services.
4. This Protocol and the commitments set out in its Annexes shall enter into force on the sixtieth day after the




deposit of the seventh Instrument of Ratification or Acceptance from ASEAN Member States with the Secretary-General of ASEAN, and shall become effective only among the Member States that have ratified or accepted it. For each Member State ratifying or accepting the Protocol after the deposit of the seventh Instrument of Ratification or Acceptance, the Protocol shall enter into force on the sixtieth day after the deposit by such Member State of its Instrument of Ratification or Acceptance.

5. This Protocol shall be deposited with the Secretary-General of ASEAN who shall promptly furnish a certified copy thereof to each Member State. The Secretary-General of ASEAN shall also promptly furnish notifications of ratifications or acceptances made pursuant to paragraph 4 to each Member State.

IN WITNESS WHEREOF, the undersigned, being duly authorised thereto by their respective Governments, have signed the Protocol to Implement the Ninth Package of Commitments on Air Transport Services under the ASEAN Framework Agreement on Services.

DONE at Kuala Lumpur, Malaysia, this 6th Day of November in the Year Two Thousand and Fifteen in a single original copy in the English Language.

For the Government of Brunei Darussalam:



DATO MUSTAPPA SIRAT
Minister of Communications




For the Government of the Kingdom of Cambodia.




MAO HAVANNALL
Secretary of State
State Secretariat of Civil Aviation

 For the Government of the Republic of Indonesia



IGNASIUS JONAN
Minister of Transport

For the Government of the Lao People's Democratic Republic:



BOUNCHANH SINTHAVONG
Minister of Public Works and Transport

For the Government of Malaysia.



DATO' SRI LIOW TIONG LAI
Minister of Transport




For the Government of the Republic of the Union of Myanmar


HAN SEIN

Deputy Minister for the Ministry of Transport


For the Government of the Republic of the Philippines:


JOSEPH EMILIO AGUINALDO ABAYA
Secretary of Transportation and Communications




NOTICE OF OUTGOING 15-02604

For the Government of the Republic of Singapore.


KHAW BOON WAN


Coordinating Minister for Infrastructure and Minister for Transport

For the Government of the Kingdom of Thailand


ARKHOM TERMPITTAYAPASITH
Minister of Transport



For the Government of the Socialist Republic of Viet Nam


DINH LA THANG
Minister of Transport



CAMBODIA – SCHEDULE OF SPECIFIC COMMITMENTS

Mode of Supply: 1) Cross-border 2) Consumption abroad 3) Commercial Presence

Sector or Sub-Sector	Limitation on Market Access	Limitation on National Treatment	Additional Commitments
Aircraft Line Maintenance	1) None 2) None 3) None other than that indicated in the horizontal section	1) None 2) None 3) As indicated in the horizontal section	



ពិធីសារ

**អនុវត្តកញ្ចប់កិច្ចសន្យាទី១០ នៃសេវាកម្មដឹកជញ្ជូន
តាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀង
ក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម**



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៣ អនក្រ.ជ

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៧

សិទ្ធិប្រទាន

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- តាមសំណើរបស់រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

រាជរដ្ឋាភិបាល

ប្រទានសិទ្ធិជូនឯកឧត្តម **ឃុំ ហាវណ្ណា** រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីចុះហត្ថលេខាលើ៖

១-កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីដំណើរការទទួលស្គាល់ទៅវិញទៅមកវិញ្ញាបនបត្របាហុនិកា

២-ពិធីសារអនុវត្តកិច្ចសន្យាទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

ដើម្បីជាសក្ខីភាព នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានសិទ្ធិពេញលេញតាម អំណាចច្បាប់ បានចុះហត្ថលេខាខាងក្រោមលើសិទ្ធិប្រទាននេះ។



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

រាជរដ្ឋាភិបាល
Royal Government

ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King

N° 43 DFP

Phnom Penh,

26 May 2017

DELEGATION OF FULL POWERS

- Considering the Constitution of the Kingdom of Cambodia;
- Considering the Royal Decree NS/RKT/0913/903 dated 24 September 2013 on the Nomination of the Royal Government of Cambodia;
- Considering the Royal Kram 02/NS-94 dated 20 July 1994 promulgating the Law on the Organization and Functioning of the Council of Ministers;
- Considering the Royal Kram NS.RKM-0196/23 dated 24 January 1996 promulgating the Law on the Establishment of the Secretary of State of the State Secretariat of Civil Aviation;
- Pursuant to the Proposal of the Secretary of State of the State Secretariat of Civil Aviation;

THE ROYAL GOVERNMENT

Delegates herewith Full Powers to **H.E. MAO HAVANNALL**, Secretary of State of the State Secretariat of Civil Aviation, to sign:

- 1- ASEAN Framework Agreement on the Mutual Recognition Arrangement on Flight Crew Licensing.
- 2- Protocol to Implement 10th Package of Commitments on Air Transport Services Under the ASEAN Framework Agreement on Services.

In witness whereof, the undersigned, the Prime Minister of the Kingdom of Cambodia, with Full Powers duly entrusted to him, has signed this Delegation of Full Powers.



Samdech Akka Moha Sena Padei Techo HUN SEN

ពិនិត្យ

**អនុវត្តកញ្ចប់កិច្ចសន្យាទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស
ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម**

រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលនៃសាធារណរដ្ឋ
ឥណ្ឌូនេស៊ី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រដ្ឋាភិបាលម៉ាឡេស៊ី
រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន រដ្ឋាភិបាល
នៃសាធារណរដ្ឋសិង្ហបុរី រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងរដ្ឋាភិបាលនៃសាធារណរដ្ឋ
សង្គមនិយមវៀតណាម ដែលជាប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
(តទៅនេះ ហៅកាត់ជាទូទៅថា “បណ្តាប្រទេសជាសមាជិក” ឬហៅកាត់ដាច់ដោយឡែកថា
“ប្រទេសជាសមាជិក”)។

ដោយកត់សម្គាល់លើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ដែលបានចុះ
ហត្ថលេខានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ ដែលជំរុញឱ្យ
មានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេវាកម្ម នៅក្នុងចំណោមបណ្តាប្រទេសជាសមាជិក
លុបបំបាត់នូវការរឹតត្បិតការធ្វើពាណិជ្ជកម្មសេវាកម្ម នៅក្នុងចំណោមបណ្តាប្រទេសជាសមាជិក
និងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្ម ដោយធ្វើការពង្រីកឱ្យកាន់តែស៊ីជម្រៅ និងវិសាល
ភាពនៃការធ្វើសេរីភាវូបនីយកម្មសេវាកម្មទាំងនោះ ដែលអនុវត្តដោយបណ្តាប្រទេសជាសមាជិក
ក្រោមកិច្ចព្រមព្រៀងទូទៅ ស្តីពីពាណិជ្ជកម្មសេវាកម្ម(GATS) នៃអង្គការពាណិជ្ជកម្មពិភពលោក
(WTO)។

ដោយកត់សម្គាល់លើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន សម្រាប់សមាហរណកម្មនៃ
វិស័យអាទិភាព ជាមួយនឹងផែនទីបង្ហាញផ្លូវ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៩ ខែវិច្ឆិកា
ឆ្នាំ២០០៤ នៅរាជធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកិច្ចព្រមព្រៀង
(ធ្វើវិសោធនកម្ម)ក្របខ័ណ្ឌអាស៊ានសម្រាប់សមាហរណកម្មវិស័យអាទិភាព ដែលបានចុះ
ហត្ថលេខានៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៦ នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលរួមបញ្ចូល
ទាំងការដឹកជញ្ជូនតាមផ្លូវអាកាស ដោយដាក់ចេញនូវវិធានការកាន់តែស៊ីជម្រៅ និងទូលំទូលាយ
នៃសមាហរណកម្មសេដ្ឋកិច្ចក្នុង និងទំនាក់ទំនងកាន់តែជិតស្និទ្ធ ដោយមានការចូលរួមពី
វិស័យឯកជន ដើម្បីសម្រេចឱ្យបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានមួយ។



ដោយកត់សម្គាល់បន្ថែមទៀតលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីចលនាកម្លាំងពលកម្ម ដែលបានចុះហត្ថលេខានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលសម្រួលដល់ចលនានៃប្រជាជនអាស៊ាននៅក្នុងតំបន់អាស៊ាន ដើម្បីចូលរួមក្នុងការធ្វើពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការវិនិយោគនៅក្នុងតំបន់ និងរហូតដល់ពេលចូលជាធរមាននៃកិច្ចព្រមព្រៀង ឧបសម្ព័ន្ធទី១ នៃកិច្ចព្រមព្រៀង ត្រូវទុកជាមោឃៈនូវកិច្ចសន្យាដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ដែលពាក់ព័ន្ធទៅនឹងទម្រង់ទី៤ (ចលនាកម្លាំងពលកម្ម)។

ដោយយកចិត្តទុកដាក់លើគោលដៅ និងរយៈពេលកំណត់នៃគម្រោងការសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានអនុម័តនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅសាធារណរដ្ឋសិង្ហបុរី ដោយសម្រេចថា ក្នុងចំណោមបណ្តាប្រទេសជាសមាជិកដទៃទៀត អាចធ្វើការផ្តល់សេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្ម តាមរយៈការផ្តល់សេរីភាវូបនីយកម្មតាមដំណាក់កាលនីមួយៗ ដោយបញ្ចប់នៅត្រឹមឆ្នាំ២០១៥។

ដោយបានធ្វើការចរចាជាបន្តបន្ទាប់ស្របតាមមាត្រា៤ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្មនិងបានបញ្ចប់កញ្ចប់កិច្ចសន្យាទី១០។

ដោយមានបំណងប្រកាសក្នុងតារាងកម្មវិធីកិច្ចសន្យាជាក់លាក់ថា ប្រទេសជាសមាជិកនីមួយៗត្រូវអនុវត្ត ដែលបណ្តាប្រទេសជាសមាជិកត្រូវផ្តល់ប្រព្រឹត្តកម្មសមស្របទៅឱ្យប្រទេសជាសមាជិកមួយផ្សេងទៀត ដោយផ្អែកលើមូលដ្ឋានប្រជាជាតិទទួលបានការអនុគ្រោះបំផុត។

បានព្រមព្រៀងគ្នា ដូចខាងក្រោម៖

- ១- ឧបសម្ព័ន្ធនានានៃពិធីសារនេះ ត្រូវរួមបញ្ចូលតារាងកិច្ចសន្យាផ្តល់សេវាកម្មរបស់ប្រទេសជាសមាជិកនីមួយៗ តារាងកិច្ចសន្យា និងបញ្ជីឈ្មោះនៃប្រជាជាតិទទួលបានការលើកលែងអនុគ្រោះបំផុត ដែលត្រូវបង្កើតជាផ្នែកមួយនៃពិធីសារនេះ។
- ២- ដោយយោងលើតារាងកិច្ចសន្យាផ្តល់សេវាកម្មរបស់ប្រទេសជាសមាជិកនីមួយៗ និងបញ្ជីឈ្មោះនៃប្រជាជាតិទទួលបានការលើកលែងអនុគ្រោះបំផុត បណ្តាប្រទេសជាសមាជិកត្រូវយល់ស្របចំពោះប្រព្រឹត្តកម្មសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសដល់គ្នាទៅវិញទៅមក ដោយផ្អែកលើមូលដ្ឋានប្រជាជាតិទទួលបានការអនុគ្រោះបំផុត។



៣- ពិធីសារនេះ និងឧបសម្ព័ន្ធនានានៃពិធីសារ ត្រូវបង្កើតជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។

៤- ពិធីសារនេះ និងកិច្ចសន្យានានាដែលមានចែងនៅក្នុងឧបសម្ព័ន្ធនានានៃពិធីសារ ត្រូវចូលជាធរមានរយៈពេល៦០(ហុកសិប)ថ្ងៃ បន្ទាប់ពីការតម្កល់លិខិតុបករណ៍ផ្តល់សច្ចាប័ន ឬទទួលស្គាល់ទី៧ នៅអគ្គលេខាធិការអាស៊ាន ហើយត្រូវមានប្រសិទ្ធភាពតែក្នុងចំណោមបណ្តាប្រទេសជាសមាជិក ដែលបានផ្តល់សច្ចាប័ន ឬបានទទួលស្គាល់ពិធីសារនេះប៉ុណ្ណោះ។ ចំពោះប្រទេសជាសមាជិកនីមួយៗ ដែលបានផ្តល់សច្ចាប័ន ឬទទួលស្គាល់ពិធីសារ បន្ទាប់ពីការតម្កល់លិខិតុបករណ៍ផ្តល់សច្ចាប័ន ឬទទួលស្គាល់ទី៧ ពិធីសារ និងកិច្ចសន្យានានា ដែលមានចែងនៅក្នុងឧបសម្ព័ន្ធនានានៃពិធីសារ ត្រូវចូលជាធរមានរយៈពេល៦០(ហុកសិប)ថ្ងៃ បន្ទាប់ពីការតម្កល់ដោយប្រទេសជាសមាជិក នៃលិខិតុបករណ៍ផ្តល់សច្ចាប័នឬទទួលស្គាល់របស់ខ្លួន។

៥- អគ្គលេខាធិការអាស៊ាន ត្រូវជូនដំណឹងភ្លាមៗទៅដល់បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ អំពីការតម្កល់នោះ ដែលបានធ្វើឡើងស្របតាមកថាខណ្ឌទី៤។

៦- ពិធីសារនេះ ត្រូវតម្កល់នៅអគ្គលេខាធិការអាស៊ាន ហើយអគ្គលេខាធិការអាស៊ាន ត្រូវផ្តល់នូវច្បាប់ចម្លងនៃពិធីសារនេះភ្លាមៗ ជូនទៅដល់ប្រទេសជាសមាជិកនីមួយៗ។

ដើម្បីជាសក្ខីភាព ដោយបានទទួលសិទ្ធិពីរដ្ឋាភិបាលរបស់ខ្លួន បានចុះហត្ថលេខាលើពិធីសារអនុវត្តកិច្ចសន្យាទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។

ធ្វើនៅសាធារណរដ្ឋសិង្ហបុរី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ច្បាប់ដើមតែមួយគត់ ជាភាសាអង់គ្លេស។

តំណាងព្រុយណេដារូសាឡាម

.....
ជាតូ មូស្តាបដា ស៊ីរ៉ាត់
រដ្ឋមន្ត្រី
ក្រសួងគមនាគមន៍



តំណាងព្រះរាជាណាចក្រកម្ពុជា

.....
ម៉ៅ ហាវណ្ណាល
អគ្គលេខាធិការ
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

តំណាងសាធារណរដ្ឋឥណ្ឌូនេស៊ី

.....
ប៊ូឌី កាវីយ៉ា ស៊ីម៉ាឌី
រដ្ឋមន្ត្រី
ក្រសួងដឹកជញ្ជូន

តំណាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

.....
ប៊ូនចាញ ស៊ីនថាវឡ
រដ្ឋមន្ត្រី
ក្រសួងសាធារណការនិងដឹកជញ្ជូន

តំណាងម៉ាឡេស៊ី

.....
ជាទុក សេរី អេបដេ សារីពូជឌីន អេបដេ កាស៊ីម
អគ្គលេខាធិការ
ក្រសួងដឹកជញ្ជូន

តំណាងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

.....
ផាន់ ស៊ីន មួង
រដ្ឋមន្ត្រីសហភាព
ក្រសួងដឹកជញ្ជូននិងគមនាគមន៍

តំណាងសាធារណរដ្ឋប្រឹក្សានីតិ

អេកម័រ ភី ឡានដេ
រដ្ឋមន្ត្រី
ក្រសួងដឹកជញ្ជូន

តំណាងសាធារណរដ្ឋសិទ្ធិបុរី

ខាត ប៊ុន វ៉ាន់
រដ្ឋមន្ត្រីសម្របសម្រួល
ក្រសួងហេដ្ឋារចនាសម្ព័ន្ធនិង
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន

តំណាងព្រះរាជាណាចក្រកម្ពុជា

អេកខុម ឆេងព័ត្តកាយ៉ាម៉ែសិទ្ធិ
រដ្ឋមន្ត្រី
ក្រសួងដឹកជញ្ជូន

តំណាងសាធារណរដ្ឋសង្គមនិយមទៀត

ឡេ ឌីញ ឌូ
អនុរដ្ឋមន្ត្រី
ក្រសួងដឹកជញ្ជូន



**PROTOCOL TO IMPLEMENT THE
TENTH PACKAGE OF COMMITMENTS
ON AIR TRANSPORT SERVICES UNDER
THE ASEAN FRAMEWORK AGREEMENT ON SERVICES**

The Government of Brunei Darussalam, the Royal Government of Cambodia, the Government of the Republic of Indonesia, the Government of the Lao People's Democratic Republic (Lao PDR), the Government of Malaysia, the Government of the Republic of the Union of Myanmar, the Government of the Republic of the Philippines, the Government of the Republic of Singapore, the Government of the Kingdom of Thailand and the Government of the Socialist Republic of Viet Nam, Member States of the Association of Southeast Asian Nations ("ASEAN") (hereinafter collectively referred to as "Member States" or singularly "Member State");

NOTING the ASEAN Framework Agreement on Services ("AFAS") signed on 15 December 1995 in Bangkok, Thailand, which seeks to enhance cooperation in services amongst Member States, eliminate substantially restrictions to trade in services amongst Member States and liberalise trade in services by expanding the depth and scope of liberalisation beyond those undertaken by Member States under the General Agreement on Trade in Services ("GATS") of the World Trade Organization ("WTO");

NOTING the ASEAN Framework Agreement for the Integration of Priority Sectors together with the Roadmap for the Integration of Priority Sectors signed on 29 November 2004 in Vientiane, Lao PDR, and the ASEAN Framework (Amendment) Agreement for the Integration of Priority Sectors signed on 8 December 2006 in Cebu, Philippines, which includes Air Transport, provide measures to deepen and broaden internal economic integration and linkages, with the participation of the private sector, to realise an ASEAN Economic Community;



NOTING further the ASEAN Agreement on the Movement of Natural Persons signed on 19 November 2012 in Phnom Penh, Cambodia that facilitates the movement of ASEAN people in engaging in trade in goods, trade in services and investment in the region and that upon its entry into force, its Annex 1 shall supersede commitments made under the AFAS in relation to mode 4 (Movement of Natural Persons);

MINDFUL of the targets and timelines of the ASEAN Economic Community Blueprint adopted on 20 November 2007 in Singapore that, amongst others, provided for the liberalisation of trade in services through consecutive rounds of liberalisation ending in 2015;

HAVING carried out subsequent negotiations pursuant to Article IV of the AFAS and finalised the Tenth Package of Commitments;

DESIRING to set out in a schedule, the specific commitments that each Member State shall undertake, for which Member States shall accord preferential treatment to one another on a Most-Favoured-Nation basis,

HAVE AGREED AS FOLLOWS:

1. The Annexes to this Protocol shall consist of the consolidated schedules of each Member State's specific commitments, Schedules of Horizontal Commitments, and the Lists of Most-Favoured-Nation Exemptions, which shall form an integral part of this Protocol.
2. Subject to each Member State's Schedules of Specific Commitments and the Lists of Most-Favoured-Nation Exemptions, Member States shall accord preferential treatment in air transport services to one another on a Most-Favoured-Nation basis.
3. This Protocol and its Annexes shall form an integral part of the AFAS.



4. This Protocol and the commitments set out in its Annexes shall enter into force on the sixtieth day after the deposit of the seventh Instrument of Ratification or Acceptance with the Secretary-General of ASEAN, and shall become effective only among the Member States that have ratified or accepted it. For each Member State ratifying or accepting the Protocol after the deposit of the seventh Instrument of Ratification or Acceptance, the Protocol and the commitments set out in its Annexes shall enter into force on the sixtieth day after the deposit by such Member State of its Instrument of Ratification or Acceptance.
5. The Secretary-General of ASEAN shall promptly notify all Member States of any such deposit made pursuant to paragraph 4.
6. This Protocol shall be deposited with the Secretary-General of ASEAN who shall promptly furnish a certified copy thereof to each Member State.

IN WITNESS WHEREOF, the undersigned, being duly authorised thereto by their respective Governments, have signed the Protocol to Implement the Tenth Package of Commitments on Air Transport Services under the ASEAN Framework Agreement on Services.

DONE at **Singapore**, this **Thirteenth** Day of **October** in the Year **Two Thousand and Seventeen**, in a single original copy in the English Language.

For Brunei Darussalam:


DATO MUSTAPPA SIRAT
 Minister of Communications



For the Kingdom of Cambodia:



MAO HAVANNALL
Secretary of State
State Secretariat of Civil Aviation

For the Republic of Indonesia:



BUDI KARYA SUMADI
Minister of Transportation

For the Lao People's Democratic Republic:



BOUNCHANH SINTHAVONG
Minister of Public Works and Transport




For Malaysia:




DATUK SERI HJ. SARIPUDDIN HJ. KASIM
Secretary General
Ministry of Transport

For the Republic of the Union of Myanmar:



THANT SIN MAUNG
Union Minister for Transport and Communications


For the Republic of the Philippines:



ARTHUR P. TUGADE
Secretary of Transportation



For the Republic of Singapore:



KHAW BOON WAN

Coordinating Minister for Infrastructure and Minister for Transport

For the Kingdom of Thailand:



ARKHOM TERMPITTAYAPASITH

Minister of Transport

For the Socialist Republic of Viet Nam:



LE DINH THO

Vice Minister of Transport





ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/១៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

ផ្តល់គោរមងារ :

លោក សៀ សុវណ្ណ

ជា

ឧកញ៉ា

លេខ: ៤១០៤.១៩១

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិសាសនបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/ ១៩០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជកាត

នូវ

ក- គ្រឿងឥស្សរិយយស ជាតូបការ :

១- លោកជំទាវ	វ៉ិច អេតា	២- លោកជំទាវ	ខៀវ ហុង ចង់ ឡេង
៣- លោកជំទាវ	ឡេង លីនណា	៤- លោក	ស៊ាង ចិត្រា

ខ- គ្រឿងឥស្សរិយយស ព្រះរាជានាចក្រកម្ពុជា ថ្នាក់ មហាសេនីវង្សន៍ :

១- ព្រះកិត្តិយស វីរ លីនាន	២- លោក	លី សុខ	
៣- លោក	ស៊ីន ចំណាន	៤- លោក	ឆន ម៉េងសៀក
៥- លោក	ស៊ា សុភ័ក្រ	៦- លោក	ឌួច សុខឡា
៧- ឧកញ៉ា	ឡេង ម៉ីនត្រី	៨- ព្រះតេជគុណ	ធីត សុខឃ្លៀន
៩- លោកស្រី	វ៉ិច ចាន់ដារ៉ា	១០- លោក	ពេញ សានី
១១- លោក	ប្រាង សុផាន់នុត	១២- លោក	លី ថាវី
១៣- លោក	វ៉ិច ឈុនលី	១៤- លោក	លីម លីនដា
១៥- លោក	ឃុន សុធាវិន	១៦- លោក	គង់ វ៉ាឌី
១៧- លោក	រៀ គឹមខេង	១៨- លោក	ហាង សុផាតក័រវ៉ា
១៩- លោក	ម៉ីន ណាន	២០- លោក	វ៉ិច លីហាត់
២១- លោក	គឹម ចាន់ហាត់	២២- លោក	លី ម៉ារ៉ុម

គ- គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីវត្ត

ថ្នាក់ មហាសេនីវង្សន៍ :

១- ឯកឧត្តម	ធីត ចន្ទឡា	២- លោក	ឡាយ ម៉ូរ៉ា
៣- លោកស្រី	យិន សូម៉ា	៤- លោក	វ៉ិច ឆេងគីក



៥- លោក	បរិទេ អេងម៉េង	៦- លោក	ជុន សុឃុន
៧- លោក	ឌី ស្រស់	៨- លោក	អ៊ឹម ហួត
៩- លោក	ម៉ាន សុផាន់ណា	១០- បណ្ឌិត	ស សារិន
ឃ- គ្រឿងឥស្សរិយយស សុវត្ថាភ ថ្នាក់ មហាសេនីយឧត្តម :			
១- លោក	ខេង ជិន	២- លោកស្រី	ឡឿង ជានី
៣- លោក	ស៊ីម សុជាតិ	៤- លោក	សេង ឡុន
ង- គ្រឿងឥស្សរិយយស មុនីសារាភក្ត្រ ថ្នាក់ មហាសេនីយឧត្តម :			
១- លោក	ម៉ង់ ណាជា	២- លោក	អេង ចំរើនចារ៉ុត
៣- លោក	គូ សទ្វាត	៤- លោក	ច័ន្ទឈី សម្បត្តិ
ច- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :			
១- លោក	ពេញ សានី	២- លោក	លី ប្រាសាទណ្ណ
៣- លោក	អ៊ុំ មីណារ៉ា	៤- លោកស្រី	សេង ចាន់ណារី
៥- លោក	ស៊ីយន្ត ពិសិដ្ឋ	៦- លោក	ជុន សុផាន់ណារិទ្ធ
ឆ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី :			
១- លោកស្រី	កុយ គូស៊ីន	២- លោក	សេង ហេង
៣- អ្នកស្រី	សូ ឡឿង	៤- អ្នកស្រី	ហុង តាយគុយ
ជ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :			
១- លោក	ជា សម្បត្តិ	២- លោក	ជា សុភា
៣- លោក	ជា សុភាព	៤- លោក	ជា សំណាង
៥- លោក	ជន់ សារិន	៦- លោក	អ៊ុំ ចំរើនចារ៉ុត
ឈ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សមន្ត្រី :			
១- លោក	ឈុន វីរៈ	២- លោកស្រី	គឹម ពុទ្ធារ៉ា
៣- លោកស្រី	សោម សិរីថា	៤- លោក	អ៊ុន សុភាព

លេខ ៤១០៥, ១៧៣

ស វហមន្ត្រី

នរោត្តម សីហមន្ត្រី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១

បានបង្កើតក្រុមប្រឹក្សាប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកនៃស្ថាប័នរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត មិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/១៩១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញ្ញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក- គ្រឿងឥស្សរិយយស ជាតូចបំផុត :

១- ឧកញ៉ា	ឆេង ប៊ែនគុណ	២- ឧកញ៉ា	គុយ លាងគី
៣- លោក	សុខ ឌុន្ទី	៤- លោកស្រី	ចាន់ ភារី

ខ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវង្សាន្ត :

១- លោក	វង្ស ជារ៉ា	២- លោក	ឡឺន ពិសិដ្ឋ
៣- លោក	ឈាង គឹមសួរ	៤- លោកស្រី	សុខ លីយ៉ុង
៥- លោក	គិន វិបុល	៦- លោកស្រី	ជា ប័ន្ទុជា
៧- លោក	ស្រេង ចាន់សារុន	៨- លោក	រស់ សារិទ្ធ
៩- លោក	ហេង គឹមហួរ	១០- លោក	ផល ប័ន្ទសុភ័ក្ត្រ
១១- លោកវេជ្ជបណ្ឌិត	សុខ ចាន់ជារ៉ា	១២- លោក	សុខ តែយ៉ាឃុន
១៣- លោក	ធាន សុភ័ក្ត្រ	១៤- លោក	ស៊ិន ឌុន្ទី
១៥- លោកសាស្ត្រាចារ្យ	ឡឺន សុវណ្ណ	១៦- លោក	ស៊ិន ប៊ុនស៊ីវ
១៧- កញ្ញា	លាង នរី	១៨- លោក	កុប ភាម៉ានីន
១៩- លោក	យ៉ែន ថៃ	២០- លោក	ម៉េក ម៉ាកសី
២១- ឧកញ៉ា	សុភ សេត	២២- លោក	ព្រី រតនៈ



គ- គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីវង្ស
ថ្នាក់ មហាសេនីយឧត្តម :

១- ព្រះគ្រូបញ្ញាវិសុទ្ធិវង្ស	អ៊ឹម ម៉ាបុធី	២- ឧបាសិកា	ឡឿន ធូប
៣- ឯកឧត្តម	ការណ៍ល ពិធីរូប	៤- លោក	សំ សេរីរតនា

ឃ- គ្រឿងឥស្សរិយយស សុវត្ថារ ថ្នាក់ មហាសេនីយឧត្តម :

១- លោក	ម៉ុង សុខា	២- លោកស្រី	ស៊ីសុវត្ថិ កុសុមៈនារីរតនា
៣- ឧកញ៉ា	សេ ផល្លា	៤- លោក	ឯក ផល្លា
៥- លោក	សេង ម៉ីនណា	៦- លោក	ស៊ី សំរុង

ង- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :

១- លោកស្រី	តាក វណ្ណសោសិតា	២- លោក	វិន ឆាយ
៣- លោក	សែ ឡាឡែន	៤- លោក	ហួន ស្រេច

ច- គ្រឿងឥស្សរិយយស មុនីសាវត្ថណ្ឌ ថ្នាក់ មហាសេនា :

១- ព្រះភិក្ខុ	រំ កុចរោន	២- លោក	ឡោ ម៉ីណ្ណា
៣- លោក	អន កុម្មុះ	៤- លោក	ជូ សុមិឡា
៥- លោក	ឯម ពិសី	៦- លោក	ម៉ីន ម៉ីនលីដា
៧- លោក	គីម កក្កី	៨- លោក	សាន សេម
៩- លោក	យន់ វិបុល	១០- លោក	វីត ហាវ

ឆ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី :

១- លោក	ហេង ចាសនា	២- លោក	ហេង មេតនា
៣- លោក	រ៉ូ ឆាយ	៤- លោក	ផាន់ អេនា
៥- កញ្ញា	អែម លក្ខិណា	៦- លោក	សេង ពិធី

ដ- គ្រឿងឥស្សរិយយស មុនីសាវត្ថណ្ឌ ថ្នាក់ ធិបតី :

១- លោកស្រី	យ៉ឹម សុខខេង	២- លោក	សេ ផាន
៣- លោកស្រី	សុតុម ម៉ាត្រា	៤- លោក	លីម គង់ហេង
៥- លោក	ជាន គិម	៦- លោក	ឈុន សុខរោន
៧- លោក	លីម ម៉េង	៨- លោក	ហេង គីមឡុះ

ឈ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

១- លោក	ម៉ែន វណ្ណា	២- លោក	សុទ្ធ សាបុម
៣- លោក	សេ សុនី	៤- លោក	ម៉ឹម សាវ៉ាវ

លេខ ២១០៥. ១៤

ស៊ីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១

នរោត្តម សីហមុនី

បានបង្គំប្រកាសច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកវិស្វកម្មការកសិកម្មរុក្ខាប្រមាញ់
កិត្តិនីតិកោសលបណ្ឌិត ម៉ីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/១៩៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ **ធីត សុផា** អគ្គលេខ ០៦០៧ ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** តែងតាំងមុខតំណែងឯកឧត្តម ឧត្តមសេនីយ៍ឯក **ទួន ស្រេង** អគ្គលេខ ០៣៥២ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២១

នរោត្តម សីហមុនី

នរោត្តម សីហមុនី

បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/ ១៩៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំងមុខតំណែងឯកឧត្តម **គាង សេន** ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លោក. ២១០៤. ១៩៦

ស វិហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១

បានឃើញត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
ហ៊ុន ម៉ាណែត
កិត្តិយសបញ្ចប់ភារកិច្ច **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/ ១៩៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សា និងជំនួយការរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ០២រូប ៖
- ១. ឯកឧត្តម **អ៊ុន វ៉ាន់ឡុង** ជាទីប្រឹក្សា មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
 - ២. ឯកឧត្តម **ជុំ ហ៊ុន** ជាជំនួយការ មានឋានៈស្មើ អគ្គនាយក។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ: ២១០៤.១៩៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១

ន សីហមុនី

នរោត្តម សីហមុនី
បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/ ១៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាល ០២រូប ៖
- ១. ឯកឧត្តម **ប័ន្ទ នវ៉ា** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
 - ២. ឯកឧត្តម **ប័ន្ទ ធីត្យវ៉ាម៉ូ** មានឋានៈស្មើ អគ្គនាយក។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាក្រោយ។

លេខ ២១០៤.២០០

នសីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២១

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីបច្ចេកទេស
រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី
[Signature]
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/ ១៧១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ដាក់លោក **ជា ហួត** ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រី បច្ចេកទេសជាន់ខ្ពស់ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យចូលនិវត្តន៍មុនអាយុកំណត់ តាមការ ស្នើសុំរបស់សាមីខ្លួន ចាប់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២១។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

៣៣.៤១០៤.៤០៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១

នសីហមុនី

នរោត្តម សីហមុនី
បានច្បាប់ត្រឹមត្រូវតាមច្បាប់ដើម
នាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកវិស័យកសិកម្ម
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/៤០០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ NS/KRT-34 ចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩៩៦ ត្រាស់បង្គាប់បង្កើតក្រសួង ព្រះបរមរាជវាំង
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងថ្នាក់ប្រចាំឆ្នាំ ក្នុងឋានន្តរសក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងព្រះបរមរាជវាំង ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២១ ដល់មន្ត្រីរាជការ ១១ រូប ៖

១-ឧត្តម កុល ប៊ុនឈី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២-ឧត្តម ទួន ពៅពង្ស	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣-ឧត្តម ឡាច សុភាព	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៤-ឧត្តម ហូ ឌីណា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៥-ឧត្តម កាន់ សុខឡាន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៦-ឧត្តម ផលរី ឌីណា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៧-លោកជំទាវ នាង សុភីរុណា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
៨-ឧត្តម រៀង ជី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥



៩-ឯកឧត្តម ឌី សុខាភ័ន្ត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
១០-ឯកឧត្តម ស៊ី ចាន់	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
១១-ឯកឧត្តម ម៉ែន សុជាតិ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

លេខ ២១០៤.២០៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១

ស៊ីហមុនី

នរោត្តម សីហមុនី

បានបង្គំត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/៤០១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៥៨ ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃសាលាកូមិស្ត្រីរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តាំងសិបំលោក **ចាន់ សុខណារ៉ាន់** ដែលបានបញ្ចប់ការសិក្សាពីសាលាកូមិស្ត្រីរដ្ឋបាល ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២១។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

អនុលោម ២១០២.២០២១

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

ហ៊ុន ឈិន

កិត្តិវិធីការសាលាបណ្ឌិត **ហ៊ុន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/ ៤០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពី ការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដល់មន្ត្រីរាជការ ០៩ រូប ចាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០ ៖

- | | |
|------------------------------|------------------------|
| ១-លោកស្រី លីន ស៊ីឡា | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ២-លោកស្រី ចាន់ រត្ននា | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ៣-លោកស្រី ឡឿ ណារី | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ៤-លោកស្រី ជា លីឈ៉ា | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ៥-លោកស្រី ឡឿ ណារ៉ា | អនុមន្ត្រី ថ្នាក់លេខ ៤ |



៦-លោក វេជ្ជ វ៉ែត

អនុម្បី ថ្នាក់លេខ ៤

៧-លោកស្រី លី ស៊ីម៉ារ

អនុម្បី ថ្នាក់លេខ ៤

៨-លោក សេង ឌី

អនុម្បី ថ្នាក់លេខ ៤

៩-លោក នង សុតិដេន

អនុម្បី ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ.២១០៤.២០២១

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/៤០៣៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងស៊ីបក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងកិច្ចការនារី ដល់មន្ត្រីរាជការ ៤០ រូប ចាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០ :

- | | |
|-------------------------------------|------------------------|
| ១- លោក សៀង វណ្ណារ៉ុ | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ២- លោក ហ៊ិត ចំរើន | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ៣- លោកស្រី សៀង ម៉ានីតា | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ៤- លោកស្រី ឆាប់ នីកា | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ៥- លោក ហេង ប៊ុនខេង | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ៦- លោកស្រី អ៊ុន ចាន់ពុទ្ធិតា | អនុមន្ត្រី ថ្នាក់លេខ ៤ |



៧- លោកស្រី សួន សីឡា	អនុម្បី ថ្នាក់លេខ ៤
៨- លោកស្រី សុខ ប៊ុណ្ណារី	អនុម្បី ថ្នាក់លេខ ៤
៩- លោកស្រី គន្ធី វិទាថ	អនុម្បី ថ្នាក់លេខ ៤
១០- លោក ស៊ី ឌីវុល	អនុម្បី ថ្នាក់លេខ ៤
១១- លោកស្រី កៅ សៅវិទូ	អនុម្បី ថ្នាក់លេខ ៤
១២- លោក ឡាប់ សេង	អនុម្បី ថ្នាក់លេខ ៤
១៣- លោក ហៃ ភារុណ	អនុម្បី ថ្នាក់លេខ ៤
១៤- លោកស្រី អោម រ៉ាតី	អនុម្បី ថ្នាក់លេខ ៤
១៥- លោកស្រី កង សាអែម	អនុម្បី ថ្នាក់លេខ ៤
១៦- លោកស្រី ស្រ្ទីន ស្រីកា	អនុម្បី ថ្នាក់លេខ ៤
១៧- លោក ឈឹម ស្មី	អនុម្បី ថ្នាក់លេខ ៤
១៨- លោកស្រី វិន ស៊ីវេង	អនុម្បី ថ្នាក់លេខ ៤
១៩- លោកស្រី ហាក់ ដាវី	អនុម្បី ថ្នាក់លេខ ៤
២០- លោកស្រី ហ៊ុល ម៉ាលីដា	អនុម្បី ថ្នាក់លេខ ៤
២១- លោកស្រី ឃ្លោក សុផា	អនុម្បី ថ្នាក់លេខ ៤
២២- លោកស្រី ទូច គន្ធា	អនុម្បី ថ្នាក់លេខ ៤
២៣- លោកស្រី មាស ភារម្យ	អនុម្បី ថ្នាក់លេខ ៤
២៤- លោកស្រី សួន សុភ័ណ្ឌ	អនុម្បី ថ្នាក់លេខ ៤
២៥- លោកស្រី ឈឹម ស៊ីណា	អនុម្បី ថ្នាក់លេខ ៤
២៦- លោក ឯម ឃ័ត	អនុម្បី ថ្នាក់លេខ ៤
២៧- លោក ម៉ៅ វេង	អនុម្បី ថ្នាក់លេខ ៤
២៨- លោក យ៉ង់ សុនិមល	អនុម្បី ថ្នាក់លេខ ៤
២៩- លោកស្រី សន ចាន់លក្ខិណា	អនុម្បី ថ្នាក់លេខ ៤
៣០- លោក ធាម គឹមហ័រ	អនុម្បី ថ្នាក់លេខ ៤
៣១- លោកស្រី ឌឹម ឃា	អនុម្បី ថ្នាក់លេខ ៤
៣២- លោកស្រី លី ច័ន្ទដារ៉ាដេន	អនុម្បី ថ្នាក់លេខ ៤
៣៣- លោកស្រី ឃ័ន រ៉ាដា	អនុម្បី ថ្នាក់លេខ ៤
៣៤- លោកស្រី គី ប្រវីន	អនុម្បី ថ្នាក់លេខ ៤
៣៥- លោកស្រី ឡា សុគន្ធារតន៍	អនុម្បី ថ្នាក់លេខ ៤
៣៦- លោកស្រី ឃន សុខមន្តី	អនុម្បី ថ្នាក់លេខ ៤
៣៧- លោក តាំង ប៊ុនឡេង	អនុម្បី ថ្នាក់លេខ ៤
៣៨- លោកស្រី ឈី គឹមសិន	អនុម្បី ថ្នាក់លេខ ៤



៣៩- លោកស្រី តោ ស្រីម៉ុំ

អនុម្បី ថ្នាក់លេខ ៤

៤០- លោក ហេង ភារ៉ា

អនុម្បី ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ. ២១០៤.២០២

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/២០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍ រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងស៊ីបក្នុងឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តម នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងអប់រំ យុវជន និងកីឡា ដល់មន្ត្រីរាជការ ៣៤ រូប ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០៖



លោក	តេជ	អនៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
លោក	ស្រីន	សុភ័ក្ត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
លោក	ឡុង	សារ៉ាពោធិ៍	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤

៤-លោក	ឌី	ច័ន្ទពិសិដ្ឋ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥-លោក	ធីតា	រដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦-លោក	ឃ្យើន	សេរីម៉ឺន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧-លោកស្រី	ខឿន	គឹមលាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨-លោក	ឃ្យើន	កេត្យា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩-លោក	លន់	ចាន់ម៉ាវ៉ាន់ជែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០-លោក	ម៉ែម	សំឡី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១១-លោកស្រី	រ៉ែម	ចិត្តា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១២-លោក	ទូច	ប៉ាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៣-លោក	ឌិន	ម៉ាច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៤-លោក	សែម	តែ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៥-លោក	ឌិត	ជារិទ្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៦-លោកស្រី	រឿង	សាគីរី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៧-លោកស្រី	ឃីន	ម៉េងលាំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៨-លោក	ហែម	កេន:សម្បត្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៩-លោកស្រី	លាង	សេងហ្វា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២០-លោក	រោត	ចន់សេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២១-លោក	កែវ	គុចហេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២២-លោក	ធីតា	សាតុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៣-លោក	បេង	ប៊ុនឃ្យើន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៤-លោក	សាន	គង់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៥-លោក	រ៉ាង	ឆន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦-លោក	អេង	ឌិត្យា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧-លោក	ម៉ែម	សុផានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៨-លោកស្រី	តាន់	សុលីដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៩-លោក	ឈុំ	ឃ្យើន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០-លោក	ទេព	សុវិជ្ជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១-លោក	យូ	វណ្ណឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣២-លោកស្រី	សេក	លីនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៣-លោកស្រី	ស៊ុន	ណែវាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៣៤-លោក **ឡេង ស៊ីវ៉េ**

គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត
ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ.២១០៤.២០២១

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១

បានឈប់រួចត្រូវតាមច្បាប់ដើម
ខ្ញុំបាទសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី
ក្រឹត្យលេខ ២១០៤ រ.ស. ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១
កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២២១/២០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍ រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងអប់រំ យុវជន និងកីឡា ដល់មន្ត្រីរាជការ ២៧៧ រូប ដែល បានបញ្ចប់ការបណ្តុះបណ្តាលជាស្ថាពរជាគ្រូបង្រៀនកម្រិតឧត្តម ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០៖

១-លោក បាទ វិច	ពីគ្រូបង្រៀនកម្រិតមូលដ្ឋានដើមឡើយ ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤
២-លោក ឈន់ អេងឈី	ពីគ្រូបង្រៀនកម្រិតមូលដ្ឋានដើមឡើយ ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ២
៣-លោកស្រី អ៊ុំ ប័ន្ទនី	ពីគ្រូបង្រៀនកម្រិតមូលដ្ឋានដើមឡើយ ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ២
៤-លោក សេក ប័ន្ទុជាវិទូ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋានដើមឡើយ ថ្នាក់លេខ ៤	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥-លោក ស៊ីម ស្រីនិច	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦-លោក វ៉ែន សាវ៉ាត់	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៧	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧-លោក កុខ សុផល់	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៨	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨-លោក យន់ បូលីន	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



[illegible]

[illegible]

[illegible]

[illegible]

២៦៥-លោក	ជិប ឌីន	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦៦-លោក	ឈៀង ចន្ទឡា	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៦	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦៧-លោក	វ៉ាត សុខ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ២	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦៨-លោក	ឡេង ចាន់ថន	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៥	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦៩-លោក	ពាន លីថា	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៧	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧០-លោក	វ៉ាន សុភនេរ	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៨	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧១-លោកស្រី	គិត ស្មីម៉ាឡា	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧២-លោក	កេប ភារុទ្ធ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧៣-លោក	លន់ បន្ទូ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ២	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧៤-លោក	សេង មនោ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧៥-លោក	ឡាន់ ពុទ្ធិសិទ្ធិ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ២	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧៦-លោក	សរ ចន្ទសាគ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋានដើមឡើយ ថ្នាក់លេខ ៤	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧៧-លោក	រៀន វិបុល	ពីគ្រូបង្រៀនកម្រិតមូលដ្ឋានដើមឡើយ ថ្នាក់លេខ ៤	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ.២១០៤.២០៨

សហមន្ត្រី

នរោត្តម សិបាមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីបំប៉ន
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៩.៥៨៣.បក

អនុក្រឹត្យ
ស្តីពី

ការកែសម្រួលមាត្រា៧ មាត្រា១២ មាត្រា១៣ មាត្រា១៤ ឧបសម្ព័ន្ធគ្រប់គ្រង និងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងលើការចាត់ថ្នាក់និងការដាក់ស្លាកសញ្ញាសារធាតុគីមី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៦/០២ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងឱសថ

- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០០/០០១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៥/០០៥ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីអាវុធគីមី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៦ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រនិងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៧/០១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីស្តង់ដារកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០៥ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១១ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តីពីស្តង់ដារកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០៦/២៧៥ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៦ ស្តីពីការបង្កើតអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម
- បានឃើញអនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ២៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៨ ស្តីពីបមណីយនិងការគ្រប់គ្រងសំភារៈកសិកម្ម
- បានឃើញអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- បានឃើញអនុក្រឹត្យលេខ២៨ អនក្រ.បក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម
- បានឃើញអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងលើការចាត់ថ្នាក់និងការដាក់ស្លាកសញ្ញាសារធាតុគីមី
- បានឃើញអនុក្រឹត្យលេខ១៣៥ អនក្រ.បក ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ១៣៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ៤៨ អនក្រ.កប ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សម្រេច

មាត្រាមួយ .-

មាត្រា១២ មាត្រា១២ មាត្រា១៣ មាត្រា១៤ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ និងឧបសម្ព័ន្ធ៤ នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងលើការចាត់ថ្នាក់និងការដាក់ស្លាកសញ្ញាសារធាតុគីមី ត្រូវបានកែសម្រួលដូចតទៅ៖

មាត្រា៧ .- ថ្មី

ការចាត់ថ្នាក់ភាពបង្កគ្រោះថ្នាក់ ការដាក់រូបសញ្ញានៃភាពអាចបង្កគ្រោះថ្នាក់ និងទម្រង់គោលនៃឯកសារព័ត៌មានអំពីសុវត្ថិភាពសារធាតុគីមី ផលិតផលគីមី និងផលិតផលគីមីប្រើប្រាស់ ត្រូវអនុលោមទៅតាមឯកសារបទដ្ឋានបច្ចេកទេសស្តីពីប្រព័ន្ធស៊ីចង្វាក់ជាសកលអំពីការចាត់ថ្នាក់និងការដាក់ស្លាកសញ្ញាសារធាតុគីមី ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យនេះ។

ក្នុងករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងបរិស្ថានអាចចេញប្រកាសលើការកែសម្រួលឬបំពេញបន្ថែមនូវឧបសម្ព័ន្ធ២ នៃអនុក្រឹត្យនេះ ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

មាត្រា១២ .- ថ្មី

ព័ត៌មានអំពីភាពអាចបង្កគ្រោះថ្នាក់ដែលតម្រូវឱ្យមាននៅលើស្លាកសញ្ញាសារធាតុគីមីដែលត្រូវបិទនៅលើសម្ភារៈវេចខ្ចប់សារធាតុគីមី ផលិតផលគីមី និងផលិតផលគីមីប្រើប្រាស់ ត្រូវរៀបចំតាមលំដាប់រៀងនៃប្រភេទនិងកម្រិតនៃភាពបង្កគ្រោះថ្នាក់របស់សារធាតុគីមី ផលិតផលគីមី និងផលិតផលគីមីប្រើប្រាស់ ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យនេះ។

ក្នុងករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងបរិស្ថានអាចចេញប្រកាសលើការកែសម្រួលឬបំពេញបន្ថែមនូវ ឧបសម្ព័ន្ធ២ នៃអនុក្រឹត្យនេះ ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

មាត្រា ១៣ .- ថ្មី

ទម្រង់និងពណ៌របស់រូបសញ្ញានៃភាពអាចគ្រោះថ្នាក់ដែលតម្រូវឱ្យមាននៅលើស្លាកសញ្ញាសារធាតុគីមី ដែលត្រូវបិទនៅលើសម្ភារៈវេចខ្ចប់នៃសារធាតុគីមី ផលិតផលគីមី និងផលិតផលគីមីប្រើប្រាស់ ត្រូវអនុលោម តាមការកំណត់នៃឯកសារបទដ្ឋានបច្ចេកទេសស្តីពីប្រព័ន្ធចង្វាក់ជាសកលអំពីការចាត់ថ្នាក់និងការដាក់ស្លាក សញ្ញាសារធាតុគីមី ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ៣ នៃអនុក្រឹត្យនេះ។

ដោយឡែក ទំហំនៃរូបសញ្ញាភាពអាចបង្កគ្រោះថ្នាក់ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួង ពាក់ព័ន្ធ។

ក្នុងករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងបរិស្ថានអាចចេញប្រកាសលើការកែសម្រួលឬបំពេញបន្ថែមនូវ ឧបសម្ព័ន្ធ៣ នៃអនុក្រឹត្យនេះ ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

មាត្រា ១៤ .- ថ្មី

សារធាតុគីមីនិងផលិតផលគីមីដែលត្រូវបានចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវតែមានភ្ជាប់ ជាមួយនូវឯកសារព័ត៌មានអំពីសុវត្ថិភាព ដោយអនុលោមតាមប្រកាស និងសារព័ត៌មានរបស់ក្រសួង ស្ថាប័ន មានសមត្ថកិច្ច និងអនុលោមតាមឯកសារបទដ្ឋានបច្ចេកទេសស្តីពីប្រព័ន្ធចង្វាក់ជាសកលអំពីការចាត់ថ្នាក់និង ការដាក់ស្លាកសញ្ញាសារធាតុគីមី។ ទម្រង់គោលនៃឯកសារព័ត៌មានអំពីសុវត្ថិភាពសម្រាប់សារធាតុគីមីនិង ផលិតផលគីមីមានកំណត់ក្នុងឧបសម្ព័ន្ធ៤ នៃអនុក្រឹត្យនេះ។

អក្សរដែលសរសេរក្នុងឯកសារព័ត៌មានអំពីសុវត្ថិភាព ដូចមានចែងក្នុងកថាខណ្ឌខាងលើ ត្រូវអនុវត្ត ដូចខាងក្រោម៖

- ក- សម្រាប់សារធាតុគីមីនិងផលិតផលគីមីដែលបាននាំចូលពីបរទេសត្រូវមានឯកសារព័ត៌មានអំពី សុវត្ថិភាពបន្ថែមជាភាសាខ្មែរ មុនពេលចែកចាយ ឬមុនយកទៅប្រើប្រាស់។
- ខ- សម្រាប់សារធាតុគីមីនិងផលិតផលគីមីដែលធ្វើការផលិតឬវេចខ្ចប់ឡើងវិញនៅក្នុងស្រុកត្រូវមាន ឯកសារព័ត៌មានអំពីសុវត្ថិភាពជាភាសាខ្មែរ មុនពេលដឹកចេញពីទីតាំងផលិតឬវេចខ្ចប់ឡើងវិញ។
- គ- ចំពោះចំណុចដែលមានលក្ខណៈទូទៅពាក់ព័ន្ធនឹងសារធាតុគីមីនិងផលិតផលគីមី ដូចជាឈ្មោះ ពាណិជ្ជកម្ម ឈ្មោះគីមីទូទៅ អាចអនុញ្ញាតឱ្យប្រើជាភាសាអង់គ្លេសឬបារាំង នៅក្នុងឯកសារព័ត៌មានអំពី សុវត្ថិភាពដែលមានចែងក្នុងចំណុចក និងខ នៃមាត្រានេះ។

ក្នុងករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងបរិស្ថានអាចចេញប្រកាសលើការកែសម្រួលឬបំពេញបន្ថែមនូវ ឧបសម្ព័ន្ធ៤ នៃអនុក្រឹត្យនេះ ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

មាត្រា ៧៖ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ២១ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីក្រសួងវៃវិនិច្ឆ័យ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ ពស្ត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២១



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សាយ សំរោល់

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រាបី
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យលេខ ១៩ អនក.បក ចុះថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២១
ស្តីពី
ការកែសម្រួលមាត្រា៧ មាត្រា១២ មាត្រា១៣ មាត្រា១៤ ឧបសម្ព័ន្ធទី២ ឧបសម្ព័ន្ធទី៣ និងឧបសម្ព័ន្ធទី៤
នៃអនុក្រឹត្យលេខ១៨០ អនក.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩
ស្តីពីការគ្រប់គ្រងលើការចាត់ថ្នាក់និងការដាក់ស្លាកសម្គាល់សារធាតុគីមី

១. ក្រុមសារធាតុគីមី ផលិតផលគីមី និងផលិតផលគីមីប្រើប្រាស់ដែលអាចបង្កគ្រោះថ្នាក់ជាលក្ខណៈរូប

១.១. សារធាតុផ្ទុះ

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា			លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	ប្រសិទ្ធភាពនៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	
		GHS	UN Model Regulations		
សារធាតុផ្ទុះ	សារធាតុផ្ទុះដែលមិនលំនឹង		ការមិនអនុញ្ញាតឱ្យដឹកជញ្ជូន		H200
	ចំណាត់ថ្នាក់ ១.១			សញ្ញាបង្កគ្រោះថ្នាក់	H201
	ចំណាត់ថ្នាក់ ១.២				
	ចំណាត់ថ្នាក់ ១.៣				
					

ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ការចាត់ថ្នាក់	ការដាក់ស្លាកសញ្ញា					លេខកូដ បង្កគ្រោះថ្នាក់
		ក្រុមបង្កគ្រោះថ្នាក់	រូបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
			GHS	UN Model Regulations			
	ការបែងចែក ១.៤.			សញ្ញាព្រមាន	អគ្គិភ័យឬបង្កនូវហានិភ័យ	H204	
	ការបែងចែក ១.៥.	គ្មានរូបសញ្ញា		សញ្ញាបង្កគ្រោះថ្នាក់	អាចនឹងផ្ទុះកដោយឡើងទេះ	H205	
	ការបែងចែក ១.៦.	គ្មានរូបសញ្ញា		គ្មានសញ្ញាបង្កគ្រោះថ្នាក់	គ្មានភាពបង្កគ្រោះថ្នាក់	គ្មាន	

១.២. ឧស្ម័នងាយឆេះ:

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	ប្រសិទ្ធិនៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
ឧស្ម័ន ងាយឆេះ	ឧស្ម័ន ដែលងាយឆេះ			សញ្ញាបង្កគ្រោះថ្នាក់	ឧស្ម័នងាយឆេះខ្លាំង	H220
	1A	Pyrophoric gas			សញ្ញាបង្កគ្រោះថ្នាក់	ឧស្ម័នងាយឆេះខ្លាំង




ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	ប្រសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
	ឧស្ម័ន ដែល គ្មាន លំនឹង គីមី			សញ្ញាបង្កគ្រោះថ្នាក់	ឧស្ម័នងាយឆាបឆេះខ្លាំង	H220 H230
				សញ្ញាបង្កគ្រោះថ្នាក់	ឧស្ម័នងាយឆាបឆេះខ្លាំង នៅពេលគ្មានខ្យល់	H220 H230
	1B			សញ្ញាបង្កគ្រោះថ្នាក់	ឧស្ម័នងាយឆាបឆេះ	H221
	2	គ្មានប្រសញ្ញា	មិនចាំបាច់	សញ្ញាព្រមាន	ឧស្ម័នឆាបឆេះ	H221

១.៣. ចំហាយងាយឆេះ

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	ប្រសព្វនៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
ចំហាយ ងាយឆេះ	1			សញ្ញាបង្កគ្រោះថ្នាក់	សារធាតុងាយឆេះខ្លាំង កំប៉ុងសម្ពាធអាចផ្ទុះ ប្រសិនបើត្រូវកាត់	H200 H201 H220



ការចាត់ថ្នាក់			ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	របបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់		
		GHS	UN Model Regulations				
	2			សញ្ញាព្រមាន	សារធាតុងាយឆេះ កំប៉ុងសម្ពាធអាចផ្ទុះ ប្រសិនត្រូវកែម្តៅ	H223 H229	
	3	គ្មានរបបសញ្ញា		សញ្ញាព្រមាន	ធុងសម្ពាធអាចផ្ទុះ ប្រសិនត្រូវកែម្តៅ	H229	

១.៤ ឧស្ម័នឆេះផ្ទុះ

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	របបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
ឧស្ម័នឆេះផ្ទុះ	1			សញ្ញាបង្កគ្រោះថ្នាក់	អាចបង្កឱ្យមានអគ្គិភ័យ អុកស៊ីតកម្ម	H270



១.៥- ឧស្ម័នក្រោមសម្ពាធខ្ពស់

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	ប្រសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
ឧស្ម័នក្រោម សម្ពាធខ្ពស់	ឧស្ម័នបំប្លែង			សញ្ញាព្រមាន	ផ្ទុកឧស្ម័នដងសម្ពាធអាចផ្ទុះប្រសិនបើត្រូវកម្ដៅ (ភ្លើង)	H280
	ឧស្ម័នរាវ			សញ្ញាព្រមាន	ផ្ទុកឧស្ម័នដងសម្ពាធអាចផ្ទុះប្រសិនបើត្រូវកម្ដៅ (ភ្លើង)	H280
	ឧស្ម័នរាវត្រជាក់			សញ្ញាព្រមាន	ផ្ទុកឧស្ម័នដងសម្ពាធអាចផ្ទុះប្រសិនបើត្រូវកម្ដៅ (ភ្លើង)	H281
	ឧស្ម័នរំលាយ			សញ្ញាព្រមាន	ផ្ទុកឧស្ម័នដងសម្ពាធអាចផ្ទុះប្រសិនបើត្រូវកម្ដៅ (ភ្លើង) មានសីតុណ្ហភាពទាបអាចបង្កគ្រោះថ្នាក់ ឱ្យរលាកឬប្រេង	



១.៦ សារធាតុរ៉ែងាយឆេះ:

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	ប្រសិទ្ធភាពនៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
សារធាតុរ៉ែងាយ ងាយឆេះ	1			សញ្ញាបង្កគ្រោះថ្នាក់	អង្គធាតុរ៉ែងាយ ងាយឆេះខ្លាំងបំផុត (Extremely)	H224
	2			សញ្ញាបង្កគ្រោះថ្នាក់	អង្គធាតុរ៉ែងាយ ងាយឆេះខ្លាំង (Highly)	H225
	3			សញ្ញាបង្កគ្រោះថ្នាក់	អង្គធាតុរ៉ែងាយ ងាយឆេះ	H226
	4	គ្មានប្រសិទ្ធភាព	មិនត្រូវការ	សញ្ញាបង្កគ្រោះថ្នាក់	អង្គធាតុងាយឆេះ	H227

១.៧ សារធាតុរ៉ែងាយឆេះ:

ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ការចាត់ថ្នាក់ ក្រុមបង្កគ្រោះថ្នាក់	ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
		របបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
សារធាតុរ៉ែងាយ ឆេះ	1			សញ្ញាបង្កគ្រោះថ្នាក់	ភាពអាចបង្កគ្រោះថ្នាក់	



	2			សញ្ញាព្រមាន	ការប្រែប្រួលងាយឆេះ	H228
--	---	---	---	-------------	--------------------	------

១.៨ សារធាតុងាយមានប្រតិកម្មដោយខ្លួនឯង

ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ការចាត់ថ្នាក់	ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
		ក្រុមបង្កគ្រោះថ្នាក់	របៀបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	
			GHS	UN Model Regulations		
សារធាតុងាយ មានប្រតិកម្ម ដោយខ្លួនឯង	ប្រភេទ A		មិនអនុញ្ញាតឱ្យដកជញ្ជូន	សញ្ញាបង្កគ្រោះថ្នាក់	H240	
	ប្រភេទ B	 	 	សញ្ញាបង្កគ្រោះថ្នាក់	H241	
	ប្រភេទ Cនិង D			សញ្ញាបង្កគ្រោះថ្នាក់	H242	
	ប្រភេទ Eនិង F			សញ្ញាព្រមាន	ការដុតកម្ដៅអាចបង្កឱ្យផ្ទុះ	



ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	រូបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
	ប្រភេទ G	គ្មានរូបសញ្ញា	មិនត្រូវការ	គ្មានសញ្ញា	គ្មានកម្រិតគ្រោះថ្នាក់	គ្មាន

១.៩. សារធាតុរ៉ែដែលអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធប្រព័ន្ធនិងខ្យល់៥នាទី

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	រូបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
សារធាតុរ៉ែដែល អាចធ្វើក្រោយ ពេលប៉ះនឹងខ្យល់ ៥នាទី	1			សញ្ញាបង្កគ្រោះថ្នាក់	បង្កជាអគ្គិភ័យឆាបឆេះ ប្រសិនបើខ្យល់	H250

១.១០. សារធាតុរ៉ែដែលអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធប្រព័ន្ធនិងខ្យល់៥នាទី


ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	រូបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
សារធាតុរ៉ែដែល អាចបង្កគ្រោះថ្នាក់ ដល់ប្រព័ន្ធប្រព័ន្ធនិងខ្យល់ ៥នាទី	1			សញ្ញាបង្កគ្រោះថ្នាក់	បង្កជាអត្ថិភាពយោធាប្រសិនបើខ្យល់	



១.១១_ សារធាតុ និងល្បាយដែលនេះដោយខ្លួនឯង

ការចាត់ថ្នាក់			ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	របស់សញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់		
		GHS	UN Model Regulations				
សារធាតុនិង ល្បាយដែលនេះ ដោយខ្លួនឯង	1			សញ្ញាបង្កគ្រោះថ្នាក់	កម្ដៅកើតឡើងដោយខ្លួនឯង អាចបង្កឱ្យនេះ	H251	
	2			សញ្ញាព្រមាន	កម្ដៅកើតឡើងដោយខ្លួនឯង ក្នុងបរិមាណច្រើន អាចបង្កឱ្យនេះ	H252	

១.១២_ សារធាតុនិងល្បាយដែលប៉ះនឹងទឹក ប្លែងទៅជាឧស្ម័នឆាប់រហ័ស

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	រូបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
សារធាតុ និង ល្បាយដែលប៉ះ នឹងទឹកប្លែងទៅ ជាឧស្ម័នឆាប់រហ័ស	1			សញ្ញាបង្កគ្រោះថ្នាក់	ពេលប៉ះនឹងទឹកបញ្ចេញនូវឧស្ម័ន ងាយឆាបឆេះដែលអាចនឹងឆាបឆេះ	H260
	2			សញ្ញាបង្កគ្រោះថ្នាក់	ពេលប៉ះនឹងទឹកបញ្ចេញនូវឧស្ម័ន ឆាប់រហ័ស អាចបង្កឱ្យឆាបឆេះ	



ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា			លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	ប្រសិទ្ធភាពនៃការបង្កគ្រោះថ្នាក់		ពាក្យព្រមាន	
		GHS	UN Model Regulations		
	3			សញ្ញាព្រមាន	H261 ពេលប៉ះនឹងទឹកបញ្ចេញឧស្ម័ន ងាយឆេះ

១.១៣ សារធាតុរ៉ែផ្ទះ

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា			លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	ប្រសិទ្ធភាពនៃការបង្កគ្រោះថ្នាក់		ពាក្យព្រមាន	
		GHS	UN Model Regulations		
សារធាតុរ៉ែ ផ្ទះ	1			សញ្ញាបង្កគ្រោះថ្នាក់	H271 អាចបង្កឱ្យឆេះ ឬផ្ទុះ អ្នកស៊ីតកម្មខ្លាំង
	2			សញ្ញាបង្កគ្រោះថ្នាក់	H272 អាចនឹងបង្កឱ្យឆេះកាន់តែខ្លាំង អ្នកស៊ីតកម្ម
	3			សញ្ញាព្រមាន	H273 អាចនឹងបង្កឱ្យឆេះកាន់តែខ្លាំង អ្នកស៊ីតកម្ម



១.១៤. សារធាតុដែលផ្ទុះ

ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ការចាត់ថ្នាក់	ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
		ក្រុមបង្កគ្រោះថ្នាក់	ប្រសព្វនៃការបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់
			GHS	UN Model Regulations		
សារធាតុដែលផ្ទុះ		1			សញ្ញាបង្កគ្រោះថ្នាក់	អាចបង្កឱ្យផ្ទុះឬផ្ទុះ អ្នកស៊ីតកម្មខ្លាំង
		2			សញ្ញាបង្កគ្រោះថ្នាក់	អាចនឹងបង្កឱ្យផ្ទុះកាន់តែខ្លាំង អ្នកស៊ីតកម្ម
		3			សញ្ញាព្រមាន	អាចនឹងបង្កឱ្យផ្ទុះកាន់តែខ្លាំង អ្នកស៊ីតកម្ម

១.១៥. សារធាតុដែលអ្នកស៊ីតកម្ម

ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ការចាត់ថ្នាក់	ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
		ក្រុមបង្កគ្រោះថ្នាក់	ប្រសព្វនៃការបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់
			GHS	UN Model Regulations		
សារធាតុដែលអ្នកស៊ីតកម្ម		ប្រភេទ A		ការដឹកជញ្ជូនមិនត្រូវបានអនុញ្ញាត	សញ្ញាបង្កគ្រោះថ្នាក់	ការផុតពីអ្នកស៊ីតកម្មឱ្យបាន



ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	រូបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
	ប្រភេទB		 	សញ្ញាបង្កគ្រោះថ្នាក់	ការផុតកម្ដៅអាចបង្កឱ្យផ្ទុះ	H241
	ប្រភេទCនិងD			សញ្ញាបង្កគ្រោះថ្នាក់	ការផុតកម្ដៅអាចបង្កឱ្យផ្ទុះ	H242
	ប្រភេទEនិងF			សញ្ញាព្រមាន	ការផុតកម្ដៅអាចបង្កឱ្យផ្ទុះ	H242
	ប្រភេទG	គ្មានរូបសញ្ញា	មិនត្រូវការ	គ្មានសញ្ញាព្រមាន	គ្មានភាពបង្កគ្រោះថ្នាក់	គ្មាន

១.១៦ សារធាតុបង្កច្រេះស៊ីលេហៈ

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	រូបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
សារធាតុបង្កច្រេះ ស៊ីលេហៈ	1			សញ្ញាព្រមាន	អាចបង្កឱ្យមានអ្នកស្លាប់ ដល់លេហៈ	

១២/២៦



១.១៧. សារធាតុផ្ទុះដែលមានលក្ខណៈស្រួល (Desensitized explosives)

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	ប្រសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
សារធាតុផ្ទុះដែល មានលក្ខណៈស្រួល (Desensitized explosives)	1		មិនមាន	សញ្ញាបង្កគ្រោះថ្នាក់	បង្កអគ្គីភ័យ បន្ទុះ កើនឡើងនូវបន្ទុះ ប្រសិនបើភ្នាក់ងារដែលមានលក្ខណៈ ស្រួលត្រូវបានកាត់បន្ថយ	H206
	2		មិនមាន	សញ្ញាបង្កគ្រោះថ្នាក់	បង្កអគ្គីភ័យ បន្ទុះ កើនឡើងនូវបន្ទុះ ប្រសិនបើភ្នាក់ងារដែលមានលក្ខណៈ ស្រួលត្រូវបានកាត់បន្ថយ	H207
	3		មិនមាន	សញ្ញាព្រមាន	បង្កអគ្គីភ័យ បន្ទុះ កើនឡើងនូវបន្ទុះ ប្រសិនបើភ្នាក់ងារដែលមានលក្ខណៈ ស្រួលត្រូវបានកាត់បន្ថយ	H207
	4		មិនមាន	សញ្ញាព្រមាន	បង្កអគ្គីភ័យ បន្ទុះ កើនឡើងនូវបន្ទុះ ប្រសិនបើភ្នាក់ងារដែលមានលក្ខណៈ ស្រួលត្រូវបានកាត់បន្ថយ	H208 H207



២. ក្រុមសារធាតុគីមី ផលិតផលគីមី និងផលិតផលគីមីប្រើប្រាស់ដែលអាចបង្កគ្រោះថ្នាក់ផ្ទាល់ដល់សុខភាព

២.១. ពុលធ្ងន់ធ្ងរ

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា			លេខកូដបង្កគ្រោះថ្នាក់	
ចំណាត់ថ្នាក់បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	ប្រសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
1	ផ្ទាល់មាត់			សញ្ញាបង្កគ្រោះថ្នាក់	អាចបណ្តាលឱ្យស្លាប់ប្រសិនបើលេបចូល	H300
	Dermal				អាចបណ្តាលឱ្យស្លាប់ប្រសិនបើប៉ះជាមួយស្បែក	H310
	ការដកដង្ហើមចូល				អាចបណ្តាលឱ្យស្លាប់ប្រសិនបើដកដង្ហើមចូល	H330
2	ផ្ទាល់មាត់			សញ្ញាបង្កគ្រោះថ្នាក់	អាចបណ្តាលឱ្យស្លាប់ប្រសិនបើលេបចូល	H300
	Dermal				អាចបណ្តាលឱ្យស្លាប់ប្រសិនបើប៉ះជាមួយស្បែក	H310
	ការដកដង្ហើមចូល				អាចបណ្តាលឱ្យស្លាប់ប្រសិនបើដកដង្ហើមចូល	H330
3	ផ្ទាល់មាត់			សញ្ញាបង្កគ្រោះថ្នាក់	បណ្តាលឱ្យពុលប្រសិនបើលេបចូល	H301
	Dermal				បណ្តាលឱ្យពុលប្រសិនបើប៉ះនឹងស្បែក	H311
	ការដកដង្ហើមចូល				បណ្តាលឱ្យពុលប្រសិនបើដកដង្ហើមចូល	H331
4	ផ្ទាល់មាត់			សញ្ញាព្រមាន	បណ្តាលឱ្យគ្រោះថ្នាក់ប្រសិនបើលេបចូល	H302
	Dermal				បណ្តាលឱ្យគ្រោះថ្នាក់ប្រសិនបើប៉ះជាមួយស្បែក	H312
	ការដកដង្ហើមចូល				បណ្តាលឱ្យគ្រោះថ្នាក់ប្រសិនបើដកដង្ហើមចូល	H332
5	ផ្ទាល់មាត់			សញ្ញាព្រមាន	អាចបណ្តាលឱ្យមានគ្រោះថ្នាក់ប្រសិនបើលេបចូល	H303
	Dermal				អាចបណ្តាលឱ្យមានគ្រោះថ្នាក់ប្រសិនបើប៉ះជាមួយស្បែក	H313
	ការដកដង្ហើមចូល				អាចបណ្តាលឱ្យមានគ្រោះថ្នាក់ប្រសិនបើដកដង្ហើមចូល	H333



២.២. រលាកស្បែក

ការបាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	របបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
ប្រតិកម្មស្បែក មាស	1			សញ្ញាបង្ក គ្រោះថ្នាក់	បណ្តាលឱ្យរលាកស្បែកនិងភ្នែកធ្ងន់ធ្ងរ	H314
	2		មិនត្រូវការ	សញ្ញាព្រមាន	បណ្តាលឱ្យរមាស់ស្បែក	H315
	3 ^a	គ្មានរបបសញ្ញា	មិនត្រូវការ	សញ្ញាព្រមាន	បណ្តាលឱ្យរមាស់ស្បែកតិចតួច	H316

២.៣. រលាកភ្នែកធ្ងន់ធ្ងរ

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	របបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
រលាកភ្នែកធ្ងន់ធ្ងរ	1		មិនត្រូវការ	សញ្ញាបង្ក គ្រោះថ្នាក់	បណ្តាលឱ្យខូចភ្នែកធ្ងន់ធ្ងរ	H318
	2/2A		មិនត្រូវការ	សញ្ញាព្រមាន	បណ្តាលឱ្យប៉ះពាល់ភ្នែកធ្ងន់ធ្ងរ	




ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កុំគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កុំគ្រោះថ្នាក់	ក្រុមបង្កុំគ្រោះថ្នាក់	របស់សញ្ញានៃភាពបង្កុំគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
	2B	គ្មានរបស់សញ្ញា	មិនត្រូវការ	សញ្ញាព្រមាន	បណ្តាលឱ្យប៉ះពាល់ភ្នែក	H320

២.៤. មានជំងឺប្រតិកម្ម ឬប្រតិកម្មដំណកដង្ហើម

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា			លេខកូដ បង្គុំគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្គុំគ្រោះថ្នាក់	ក្រុមបង្គុំគ្រោះថ្នាក់	របស់សញ្ញានៃភាពបង្គុំគ្រោះថ្នាក់		ពាក្យព្រមាន	
		GHS	UN Model Regulations		
មានជំងឺប្រតិកម្ម ឬប្រតិកម្មដំណក ដង្ហើម	1		មិនត្រូវការ	សញ្ញាបង្គុំ គ្រោះថ្នាក់	H334
	1A ^a		មិនត្រូវការ	សញ្ញាបង្គុំ គ្រោះថ្នាក់	H334
	1B ^a		មិនត្រូវការ	សញ្ញាបង្គុំ គ្រោះថ្នាក់	H334

H334 18 3/19



២.៥. មានជំងឺប្រតិកម្ម ឬប្រតិកម្មស្បែក

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា			លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	របស់សញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	
		GHS	UN Model Regulations		
មានប្រតិកម្មឬ ប្រតិកម្មស្បែក	1		មិនត្រូវការ	សញ្ញាព្រមាន	អាចបណ្តាលឱ្យមានប្រតិកម្មរលាកស្បែក
	1A ^a		មិនត្រូវការ	សញ្ញាព្រមាន	អាចបណ្តាលឱ្យមានប្រតិកម្មរលាកស្បែក
	1B ^a		មិនត្រូវការ	សញ្ញាព្រមាន	អាចបណ្តាលឱ្យមានប្រតិកម្មរលាកស្បែក

២.៦. ធ្វើឱ្យខូចកោសិកា

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា			លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	របស់សញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	
		GHS	UN Model Regulations		
ធ្វើឱ្យខូច កោសិកា	1 (ទាំង 1A និង 1B)		មិនត្រូវការ	សញ្ញាបង្ក គ្រោះថ្នាក់	អាចបណ្តាលឱ្យខូចប្រព័ន្ធទឹក



	2		មិនត្រូវការ	សញ្ញាបង្កគ្រោះថ្នាក់	ត្រូវបានសង្ស័យថាខូចហ្វេនទិក	H341
--	---	---	-------------	----------------------	-----------------------------	------

២.៧. កើតមហារីក

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា			លេខកូដបង្កគ្រោះថ្នាក់
		ប្រសិទ្ធភាពនៃការបង្កគ្រោះថ្នាក់	UN Model Regulations	ពាក្យព្រមាន	
ចំណាត់ថ្នាក់បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	GHS			
	1 (ទាំង 1A និង 1B)		មិនត្រូវការ	សញ្ញាបង្កគ្រោះថ្នាក់	H350
កើតមហារីក	2		មិនត្រូវការ	សញ្ញាបង្កគ្រោះថ្នាក់	H351

២.៨. មានគ្រោះថ្នាក់ដល់ការបង្កកំណើតទារកនិងកុមារ

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា			លេខកូដបង្កគ្រោះថ្នាក់
		ប្រសិទ្ធភាពនៃការបង្កគ្រោះថ្នាក់	UN Model Regulations	ពាក្យព្រមាន	
ចំណាត់ថ្នាក់បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	GHS			
	1 (ទាំង 1A និង 1B)		មិនត្រូវការ	សញ្ញាបង្កគ្រោះថ្នាក់	H370 H371

អានបណ្ណាល័យប៉ះពាល់ដល់ការបង្កកំណើត
ឬទារកមិនទាន់កើត



	2		មិនត្រូវការ	សញ្ញាព្រមាន	ត្រូវបានគេសង្ស័យថាប៉ះពាល់ដល់ការបង្កកំណើត ឬទារកមិនទាន់កើត	H371
	ក្រុមដទៃទៀតដែលប៉ះពាល់ ឬតាមរយៈការបំបៅ	គ្មានប្រសិទ្ធភាព	មិនត្រូវការ	គ្មានសញ្ញា ព្រមាន	អាចបណ្តាលឱ្យប៉ះពាល់ដល់ ការបំបៅកូនដោយទឹកដោះដល់ទារក	H335 H336

២.៩. បំពុលសរីរាង្គជាក់លាក់មួយ ពេលទទួលបានសារធាតុគីមីមួយដង

ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ការចាត់ថ្នាក់ ក្រុមបង្កគ្រោះថ្នាក់	ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
		រូបសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
បំពុលសរីរាង្គ ជាក់លាក់មួយ ពេលទទួលបាន សារធាតុគីមី មួយដង	1		មិនត្រូវការ	សញ្ញាបង្ក គ្រោះថ្នាក់	អាចបណ្តាលឱ្យប៉ះពាល់ដល់សរីរាង្គភេទ	H370
	2		មិនត្រូវការ	សញ្ញាព្រមាន	អាចបណ្តាលឱ្យប៉ះពាល់ដល់សរីរាង្គភេទ	H371
	3		មិនត្រូវការ	សញ្ញាព្រមាន	អាចបណ្តាលឱ្យរលាកប្រព័ន្ធដំណកដង្ហើម ឬអាចបណ្តាលឱ្យវិលមុខ	H335 H336



២.១០. បំពុលសរីរាង្គជាក់លាក់មួយពេលទទួលរងសារធាតុគីមីច្រើនដង

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	ប្រសិទ្ធភាពនៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
បំពុលសរីរាង្គ ជាក់លាក់មួយ ពេលទទួលរង សារធាតុគីមី ច្រើនដង	1		មិនត្រូវការ	សញ្ញាបង្ក គ្រោះថ្នាក់	បណ្តាលឱ្យប៉ះពាល់ដល់សរីរាង្គរោង	H372
	2		មិនត្រូវការ	សញ្ញាព្រមាន	បណ្តាលឱ្យប៉ះពាល់ដល់សរីរាង្គរោង	H373

២.១១. ធ្វើឱ្យខូចប្រព័ន្ធផ្លូវដង្ហើម

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	ប្រសិទ្ធភាពនៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
ធ្វើឱ្យខូចប្រព័ន្ធ ផ្លូវដង្ហើម	1		មិនត្រូវការ	សញ្ញាបង្ក គ្រោះថ្នាក់	អាចបណ្តាលឱ្យស្លាប់ប្រសិនបើលេបចូល និងតាមប្រព័ន្ធខ្យល់	H304
	2		មិនត្រូវការ	សញ្ញាព្រមាន	អាចបង្កគ្រោះថ្នាក់ប្រសិនបើលេបចូល និងតាមប្រព័ន្ធខ្យល់	




៣. ក្រុមសារធាតុគីមី ផលិតផលគីមី និងផលិតផលគីមីប្រើប្រាស់ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតក្នុងបរិស្ថានទឹក

៣.១_ បង្កគ្រោះថ្នាក់ដល់ជីវិតក្នុងបរិស្ថានទឹករយៈពេលខ្លី

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	ប្រសញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
បង្កគ្រោះថ្នាក់ ដល់ជីវិតក្នុង បរិស្ថានទឹក	ធ្ងន់ធ្ងរកម្រិត១			សញ្ញាព្រមាន	ពុលខ្លាំងដល់ជីវិតក្នុងបរិស្ថានទឹក	H400
	ធ្ងន់ធ្ងរកម្រិត២	គ្មានប្រសញ្ញា	មិនត្រូវការ	គ្មានសញ្ញាព្រមាន	ពុលដល់ជីវិតក្នុងបរិស្ថានទឹក	H401
	ធ្ងន់ធ្ងរកម្រិត៣	គ្មានប្រសញ្ញា	មិនត្រូវការ	គ្មានសញ្ញាព្រមាន	បង្កគ្រោះថ្នាក់ដល់ជីវិតក្នុងបរិស្ថានទឹក	H402

៣.២_ បង្កគ្រោះថ្នាក់ដល់ជីវិតក្នុងបរិស្ថានទឹករយៈពេលវែង

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា				លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	របស់សញ្ញានៃភាពបង្កគ្រោះថ្នាក់		ពាក្យព្រមាន	ភាពអាចបង្កគ្រោះថ្នាក់	
		GHS	UN Model Regulations			
បង្កគ្រោះថ្នាក់ ដល់ជីវិតក្នុង បរិស្ថានទឹករយៈ ពេលវែង	ពុលរ៉ាំរ៉ៃកម្រិត១			សញ្ញាព្រមាន	ពុលខ្លាំងដល់ជីវិត ក្នុងបរិស្ថានទឹករយៈពេលវែង	H410
	ពុលរ៉ាំរ៉ៃកម្រិត២			គ្មានសញ្ញាព្រមាន	ពុលដល់ជីវិត ក្នុងបរិស្ថានទឹករយៈពេលវែង	H411
	ពុលរ៉ាំរ៉ៃកម្រិត៣	គ្មានប្រសព្វ	មិនត្រូវការ	គ្មានសញ្ញាព្រមាន	បង្កគ្រោះថ្នាក់ដល់ជីវិត	



ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា			លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	របបសញ្ញានៃការបង្កគ្រោះថ្នាក់		ពាក្យព្រមាន	
		GHS	UN Model Regulations		
					ក្នុងបរិស្ថានទឹករយៈពេលវែង
	ពុលរ៉ាំរ៉ៃកម្រិត៤	គ្មានរបបសញ្ញា	មិនត្រូវការ	គ្មានសញ្ញាព្រមាន	H413

៤. ក្រុមសារធាតុគីមី ផលិតផលគីមី និងផលិតផលគីមីប្រើប្រាស់ដែលអាចបង្កគ្រោះថ្នាក់ដល់ស្រទាប់អូហ្សូន

៤.១. បង្កគ្រោះថ្នាក់ដល់ស្រទាប់អូហ្សូន

ការចាត់ថ្នាក់		ការដាក់ស្លាកសញ្ញា			លេខកូដ បង្កគ្រោះថ្នាក់
ចំណាត់ថ្នាក់ បង្កគ្រោះថ្នាក់	ក្រុមបង្កគ្រោះថ្នាក់	របបសញ្ញានៃការបង្កគ្រោះថ្នាក់		ពាក្យព្រមាន	
		GHS	UN Model Regulations		
បង្កគ្រោះថ្នាក់ដល់ ស្រទាប់អូហ្សូន	1		មិនត្រូវការ	សញ្ញាព្រមាន	បង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈនិង បរិស្ថានដោយការបំផ្លាញស្រទាប់អូហ្សូន ខាងលើ



ឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២១
ស្តីពី

ការកែសម្រួលមាត្រា៧ មាត្រា១២ មាត្រា១៣ មាត្រា១៤ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ និង
ឧបសម្ព័ន្ធ៤ នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩
ស្តីពីការគ្រប់គ្រងលើការចាត់ថ្នាក់និងការដាក់ស្លាកសញ្ញាសារធាតុគីមី

		
សញ្ញាបង្ហាញផ្ទុះ (លេខកូដ : GHS01)	សញ្ញាគ្រោះថ្នាក់ដោយភ្លើង (លេខកូដ : GHS02)	សញ្ញាគ្រោះថ្នាក់ដោយឧស្ម័ន (លេខកូដ : GHS03)
		
សញ្ញាបំពង់ដាក់ឧស្ម័នបណ្តែន (លេខកូដ : GHS04)	សញ្ញាបង្ហាញការលាក់ឬច្រេះស៊ី (លេខកូដ : GHS05)	សញ្ញាបង្ហាញគ្រោះថ្នាក់ដល់ស្លាប់ (លេខកូដ : GHS06)
		
សញ្ញាឱប្រុងប្រយ័ត្ន (លេខកូដ : GHS07)	សញ្ញាបង្ហាញគ្រោះថ្នាក់ដល់មនុស្ស (លេខកូដ : GHS08)	សញ្ញាបង្ហាញគ្រោះថ្នាក់ដល់បរិស្ថាន (លេខកូដ : GHS09)



ឧបសម្ព័ន្ធ៤ នៃអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២១
ស្តីពី

ការកែសម្រួលមាត្រា៧ មាត្រា១២ មាត្រា១៣ មាត្រា១៤ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ និង
ឧបសម្ព័ន្ធ៤ នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩
ស្តីពីការគ្រប់គ្រងលើការចាត់ថ្នាក់និងការដាក់ស្លាកសញ្ញាសារធាតុគីមី

ឧបសម្ព័ន្ធ៤ នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៩

ល.រ.	ចំណុចសំខាន់ៗ	ការបំពេញក្នុងឯកសារព័ត៌មានអំពីសុវត្ថិភាព (SDS)
១	ព័ត៌មានអំពីផលិតផល និងអ្នកផ្គត់ផ្គង់	(ក) ព័ត៌មានផលិតផល (ខ) ព័ត៌មានផ្សេងៗទៀត (គ) ព័ត៌មានស្តីពីការប្រើប្រាស់សារធាតុគីមីនិងលក្ខខណ្ឌប្រើប្រាស់ (ឃ) ព័ត៌មានលម្អិតអំពីអ្នកផ្គត់ផ្គង់(ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ ល។) (ង) លេខទូរសព្ទបន្ទាន់
២	ព័ត៌មានអំពីភាពអាចបង្កគ្រោះថ្នាក់	(ក) ចំណាត់ថ្នាក់ GHS នៃសារធាតុនិងព័ត៌មានជាតិបូកបន់ (ខ) ការដាក់ស្លាកសញ្ញា GHS រួមមានព័ត៌មានអំពីវិធានការបង្ការ (រូបសញ្ញានៃភាពអាចបង្កគ្រោះថ្នាក់ត្រូវបានបង្កើតជាថ្មីដែលមានពណ៌ខ្មៅ ឬស ឬឈ្មោះនៃរូបសញ្ញាដូចជា “សញ្ញាធាបធាន” “សញ្ញាបង្កគ្រោះថ្នាក់ដល់ស្លាប់” (គ) ភាពអាចបង្កគ្រោះថ្នាក់ផ្សេងៗទៀតដែលមិនមានក្នុងការចាត់ថ្នាក់ឬមិនមានក្នុង GHS
៣	ព័ត៌មានអំពីធាតុបន្សុំនៃផលិតផល	<u>សារធាតុ</u> (ក) ព័ត៌មានសារធាតុគីមី (ខ) ឈ្មោះទូទៅ ឈ្មោះស្រដៀងគ្នា (គ) CAS Number និងព័ត៌មានផ្សេងៗទៀត (ឃ) ការចាត់ថ្នាក់សារធាតុបន្ថែមដែលមិនសុទ្ធ សារធាតុមានលំនឹង និងសារធាតុគីមីផ្សេងៗទៀត <u>ល្អាយ</u> ព័ត៌មានសារធាតុគីមីនិងកំហាប់ដែលបង្កគ្រោះថ្នាក់
៤	វិធានការសង្គ្រោះបឋម	(ក) ចំពោះការពិពណ៌នាពីវិធានការចាំបាច់ត្រូវបានធ្វើការបែងចែកដោយយោងតាមលំនាំនៃផលប៉ះពាល់ផ្សេងៗគ្នាដូចជា ការដកដង្ហើមចូល ការប៉ះដោយផ្ទាល់ដោយស្បែក និងភ្នែក និងការលេបចូល (ខ) រោគសញ្ញាបុគ្គលប៉ះពាល់ (គ) ការបង្ហាញនូវអាការៈភ្លាមៗនិងតម្រូវការព្យាបាលប្រសិនបើជាប់ពាក់ព័ន្ធ
៥	វិធានការបង្ការអគ្គិភ័យ	(ក) ប្រព័ន្ធពន្ធន៍អគ្គិភ័យដែលសមស្រប និងមិនសមស្រប(ខ) គោលការណ៍គ្រោះថ្នាក់ដែលជាហេតុដែលកើតចេញពីសារធាតុគីមី(ធម្មជាតិនៃផលិតផលសារធាតុគីមីគ្រោះថ្នាក់) (គ) ឧបករណ៍ការពារអគ្គិភ័យ



ល.រ.	ចំណុចសំខាន់ៗ	ការបរិយាយក្នុងឯកសារព័ត៌មានអំពីសុវត្ថិភាព (SDS)
៦	វិធានការ បង្កការសាយភាយ	(ក) ឧបករណ៍ការពារខ្លួននិងដំណើរសង្គ្រោះបន្ទាន់ (ខ) ការការពារបរិស្ថាន (គ) វិធីសាស្ត្រនិងសម្ភារៈសម្រាប់គ្រប់គ្រងលើហានិភ័យ និង
៧	ការប្រើប្រាស់និងស្តុក	(ក) វិធានការសម្រាប់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព (ខ) លក្ខខណ្ឌសម្រាប់ការស្តុកទុកប្រកបដោយសុវត្ថិភាព
៨	ការការពារ សុវត្ថិភាពកម្មករ	(ក) ប៉ារ៉ាម៉ែត្រ (e.g. occupational exposure limit values or biological limit values) (ខ) ការគ្រប់គ្រងបែបវិស្វកម្មសមស្រប (គ) វិធានការការពារសម្រាប់បុគ្គលនីមួយៗដូចជាឧបករណ៍ការពារសុវត្ថិភាពផ្ទាល់ខ្លួន
៩	លក្ខណៈរូប និង លក្ខណៈគីមីផលិតផល	ភាពរូប ពណ៌ ក្លិន ចំណុចរលាយ / ចំណុចកំណក ចំណុចរំពុះ ភាពងាយឆាបឆេះ កម្រិត បន្ទុះ ចំណុចផ្គុំគ្នា សីតុណ្ហភាពឆាបឆេះដោយឯកឯង សីតុណ្ហភាពបំបែកធាតុ pH (ប៉ូតង់ស្យែលអ៊ីដ្រូសែន) ល្បឿនប្រតិកម្មស៊ីនេទិច (Kinetic viscosity) ភាពដែលអាចរលាយ ដង់ស៊ីតេ ដង់ស៊ីតេចំណុចរំហូត លក្ខណៈភាគល្អិត
១០	លំនឹង និងប្រតិកម្ម	(ក) ប្រតិកម្ម (ខ) លំនឹងគីមី (គ) ភាពដែលអាចកើតឡើងនៃប្រតិកម្មគីមី (ឃ) លក្ខខណ្ឌរៀបរៀង (បន្ទុក, រំញ័រ) (ង) សម្ភារៈដែល (incompatible) (ច) ផលិតផលគ្រោះថ្នាក់ដែលអាចបំបែកធាតុ (hazardous decomposition products)
១១	ព័ត៌មានអំពី តុកស៊ីកូឡូស៊ី	ច្បាស់លាស់ប៉ុន្តែជាការពិពណ៌នាអំពីព័ត៌មានតុកស៊ីកូឡូស៊ីដែលត្រឹមត្រូវ និងអាចយល់ បាន (ផលប៉ះពាល់នៃសុខភាព និងទិន្នន័យដែលមានស្រាប់ត្រូវបានប្រើដើម្បីកំណត់ អំពីផលប៉ះពាល់រួមមាន៖ (ក) ព័ត៌មានស្តីពីលំនាំនៃផលប៉ះពាល់ (ការដកដង្ហើមចូល ការលេបចូល ផល ប៉ះពាល់ដល់ស្បែក និងភ្នែក) (ខ) រោគសញ្ញាពាក់ព័ន្ធនឹងលក្ខណៈរូប គីមី និងតុកស៊ីកូឡូស៊ី (គ) ផលប៉ះពាល់ (delayed) និងភ្លាមៗ និងផលប៉ះពាល់រ៉ាំរ៉ៃដែលទទួលបានក្នុងរយៈ ពេលខ្លី និងវែង (ឃ) វិធានការនៃតុកស៊ីកូឡូស៊ី (ដូចជាការប៉ាន់ប្រមាណតុកស៊ីកូឡូស៊ីដែលធ្ងន់ធ្ងរ)
១២	ព័ត៌មានអំពី ឥទ្ធិពលទៅលើ អេកូឡូស៊ី	(ក) ភាពពុល (មជ្ឈដ្ឋានទឹកនិងមជ្ឈដ្ឋានដីប្រសិនបើមាន) (ខ) មិនងាយបំបែកធាតុ (persistence) និង ខូចគុណភាព (degradability) (គ) សក្តានុពលនៃកំណើនបរិមាណតាមបែបជីវៈ (bioaccumulative) (ឃ) បម្លាស់ទីក្នុងដី (mobility in soil) (ង) ផលប៉ះពាល់ផ្សេងៗទៀត
១៣	ការគិតគូរពី ការបោះបង់ចោល	ការពិពណ៌នាអំពីសំណល់ និងព័ត៌មានពីការប្រើប្រាស់ និងវិធីបោះបង់ចោលមាន ការបោះបង់នូវសម្ភារៈវេចខ្ចប់ដែលកង្វះ
១៤	ព័ត៌មានអំពី	(ក) លេខរបស់ UN ៨៩



ល.រ.	ចំណុចសំខាន់ៗ	ការបរិយាយក្នុងឯកសារព័ត៌មានអំពីសុវត្ថិភាព (SDS)
	សុវត្ថិភាពដឹកជញ្ជូន	(ខ) ឈ្មោះដឹកជញ្ជូនរបស់ UN ដែលសមស្រប (គ) ចំណាត់ថ្នាក់បង្គុំគ្រោះថ្នាក់ពេលដឹកជញ្ជូន (ឃ) ក្រុមវេចខ្ចប់ប្រសិនបើមាន (ង) ក្រុមបង្គុំគ្រោះថ្នាក់ដល់បរិស្ថាន (សារធាតុបំពុលសមុទ្រ (មាន/មិនមាន) (ច) ការដឹកជញ្ជូនក្នុងបរិមាណច្រើន (ជ) វិធានការបង្ការពិសេសដែលអ្នកប្រើប្រាស់ត្រូវដឹង ឬត្រូវការដោយអនុលោមតាម ការដឹកជញ្ជូន ឬការដឹកជញ្ជូនទាំងក្នុង ឬក្រៅបរិវេណ
១៥	ព័ត៌មានអំពី បញ្ញត្តិច្បាប់ត្រួតពិនិត្យ	លិខិតបទដ្ឋានស្តីពីសុវត្ថិភាព សុខភាព បរិស្ថានរបស់កម្ពុជា
១៦	ព័ត៌មានផ្សេងៗ	





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០១ អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការដាក់ឱ្យប្រើប្រាស់និងក្នុងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញក្រឹត្យលេខ ១០ក្រ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៩៣ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពពលកម្មចំពោះនគរបាលប្រជាជនកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦១០/៤៦៤ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការកែសម្រួលមាត្រា៣៥ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ស ម្រេច

មាត្រា ១ ៖ ដាក់ឲ្យចូលនិវត្តន៍នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាភិបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ២១ រូប ដូចមានរាយនាមខាងក្រោម ៖

១-	វេសេនីយ៍ឯក	គឹម សុខុន	អគ្គលេខ	០៧១៨១
២-	វេសេនីយ៍ឯក	ជា ឡាយ	អគ្គលេខ	១២២៥៦
៣-	វេសេនីយ៍ឯក	ជួប ចិន្តា	អគ្គលេខ	០២០២៩
៤-	វេសេនីយ៍ឯក	ហាស ថាវត្ថុ	អគ្គលេខ	០៥៣៦៥
៥-	វេសេនីយ៍ឯក	សោម ថា	អគ្គលេខ	០៧៦៦៥
៦-	វេសេនីយ៍ឯក	ព្រ៉ាំ ណាង	អគ្គលេខ	០៣២៧៧
៧-	វេសេនីយ៍ឯក	ខៀវ វិចិត្រ	អគ្គលេខ	២០៧២៣
៨-	វេសេនីយ៍ឯក	ថាវ៉េ ពិសុទ្ធ	អគ្គលេខ	០៧៩៣៤
៩-	វេសេនីយ៍ឯក	ផេង ពេជ្រ	អគ្គលេខ	០៧៩៧៨
១០-	វេសេនីយ៍ឯក	សៅ លំហៀង	អគ្គលេខ	០១៦៥៦
១១-	វេសេនីយ៍ឯក	គឹម សារឿន	អគ្គលេខ	០២៨៦៦
១២-	វេសេនីយ៍ឯក	ស្កុន សេរីមណ្ឌល	អគ្គលេខ	០៥២១៥
១៣-	វេសេនីយ៍ឯក	យ៉ឹម មករា	អគ្គលេខ	០៨១៨៣
១៤-	វេសេនីយ៍ឯក	ស៊ី សាវិន	អគ្គលេខ	០៨១៦២
១៥-	វេសេនីយ៍ឯក	ហេង ហ៊ុន	អគ្គលេខ	០២៨៨១
១៦-	វេសេនីយ៍ឯក	អ៊ុយ សុផល	អគ្គលេខ	១៥៨២៧
១៧-	វេសេនីយ៍ឯក	គិន ចន្ទនៈ	អគ្គលេខ	០៩០៣៨
១៨-	វេសេនីយ៍ឯក	ស្រី សុខា	អគ្គលេខ	០១១៥៩
១៩-	វេសេនីយ៍ឯក	ហៀង ប៊ុនសៀន	អគ្គលេខ	០៥២០៩

២០- វេសនីយ័ងក **រស់ សុខា** អត្តលេខ ២៦៤២៨

២១- វេសនីយ័ងក **នួន សុឆា** អត្តលេខ ៣៤២៣៤ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ២៦ ខែ កើត ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២១ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០៧ អនក្រ.ត

អនុក្រឹត្យ
ស្តីពី

ការដាក់ប្រែប្រួលនិងផ្តល់ពេលកំណត់មន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញក្រឹត្យលេខ ១០ក្រ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៩៣ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីបេសាធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពពលកម្មចំពោះនគរបាលប្រជាជនកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦១០/៤៦៤ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការកែសម្រួលមាត្រា៣៥ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ស ម្រេច

មាត្រា ១ ៖ ដាក់ឱ្យចូលនិវត្តន៍មុនពេលកំណត់នាយកបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០២ រូប ដូចមានរាយនាមខាងក្រោម ៖

- ១- វរសេនីយ៍ឯក **ហេង ឆៃមុខ** អត្តលេខ ០៥០២២
- ២- វរសេនីយ៍ឯក **ក្រុម ឈិន** អត្តលេខ ១៥៦៣៩ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ២៦ ខែ កើត ឆ្នាំ ជូត ព.ស.២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១ ✓



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០៣ អ.នក. តត

**អនុក្រឹត្យ
ស្តីពី**

**ការបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ត្រូវបានបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន២៤៧កន្លែង (ពីររយសែសិបប្រាំពីរ) សម្រាប់ឆ្នាំ២០២១ ផ្តល់ជូនអង្គភាពអនុវត្តន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
- មាត្រា ២ :** ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាថ្មីនេះ ត្រូវទទួលប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ របស់ មន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ ២០២១ តទៅ។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តតាមអនុក្រឹត្យនេះតាម ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ព្រៃសែន ៧ កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១០.៥.៧៨ ក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

**ការតាំងសម្តែងក្របខ័ណ្ឌមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤១ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍ រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១.- តាំងសម្តែងក្របខ័ណ្ឌដល់មន្ត្រីរាជការចំនួន ១៨ រូប ដែលបានបញ្ចប់ការបណ្តុះបណ្តាលជាក្របខ័ណ្ឌគ្រូបង្រៀន កម្រិតមូលដ្ឋាន នៅក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ដូចមានរាយនាមខាងក្រោម៖

- ១- លោកស្រី **ផេង ស្រីឡែន** ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៦ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣
- ២- លោក **ឆល សុឡែន** ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ១០ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤

៣- លោក	ផុន សារ៉ុន	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៧ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
៤- លោក	គោត វិធី	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៧ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
៥- លោក	ហាង ម៉ីនហៀង	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៩ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
៦- លោក	ខែ ខេន	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៧ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
៧- លោកស្រី	ច័ន្ទ ណារី	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ១០ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
៨- លោក	ថន សុភក្រា	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៩ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
៩- លោក	ម៉ៅ វ៉ាន់	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៧ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
១០- លោក	ប៊ី ឧសភា	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ១០ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
១១- លោក	ឈាន់ គឹមឈុន	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ១០ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
១២- លោកស្រី	យ៉េន ឈុនហ៊ុ	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៧ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
១៣- លោកស្រី	សុន សុខលី	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៧ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
១៤- លោក	ស៊ី គឹមស្រីវង	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ១០ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
១៥- លោកស្រី	ហ៊ាង សុខហ៊ុន	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ១០ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
១៦- លោកស្រី	ហ៊ាន សុខគឹម	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ១០ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
១៧- លោក	ឡើង ធី	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៩ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤
១៨- លោក	ម៉ែន មេត្តា	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ១០ មកជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាទៅ។

ថ្ងៃ ពុធ ៨ កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ ✓



នាយករដ្ឋមន្ត្រី

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១០៦.អនក្រ.តត

**អនុក្រឹត្យ
ស្តីពី**

**ការកាន់សិប្បកម្មប្រកបរបរក្រសួងក្រៅ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីក្រមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តាំងសិប្បកម្មប្រកបរបរក្រសួងក្រៅ រដ្ឋាភិបាល នៅក្នុងឋានៈស័ក្តិក្រមការ ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីក្រមការ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២១។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៤ កើត ខែ ឥសាន្ត ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ✓

អនុលោមទៅលើ

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០.៧.៥៩.ក្រ.តត



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំង លោក **ឯម សុគន្ធី** ជាអធិការនៃអគ្គាធិការដ្ឋាន ក្រសួងបរិស្ថាន។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ក្រ ៧ កើត ខែ សីហា ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២១

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា "២"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១០.៩.៧៩.ក្រ.ត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ៣១ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ ស្តីពីការដំឡើងឋានៈវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ ឱ្យមានឋានៈស្មើអគ្គនាយកដ្ឋាន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងលោក **ជី វណ្ណឌី** ជាព្រឹទ្ធបុរសមហាវិទ្យាល័យអគ្គិសនី របស់វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួសលោកស្រី មូល ម៉ាវ៉ានី ដែលបានចូលនិវត្តន៍។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ សុក្រ ៤ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១.០.២២.២២.២២



អនុក្រឹត្យ
ស្តីពី

ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ តែងតាំងមុខតំណែងលោក ឧត្តមសេនីយ៍ទោ **ជា សណ្តាប់** អគ្គលេខ ៥៦៦៥៣ ជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ៤ កើត ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្ព័ន្ធនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្ព័ន្ធនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១១.អនក្រ.ត.ត



អនុក្រឹត្យ
ស្តីពី
ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- តាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន ០២រូប ដូចមានរាយនាមខាងក្រោម ៖

- | | |
|---------------------------|--|
| ១.លោក ពៅ ចាន់ហ្វូង | ជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ |
| ២.លោក សេង សុខុម | ជាប្រធាននាយកដ្ឋានឥស្សរិយយស នៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ។ |

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អន្តេងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ១២ ខែ តុលា ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២១ ✓
សម្តេចរដ្ឋមន្ត្រី



សម្តេចរដ្ឋមន្ត្រីហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១២ អនក្រ. តត



អនុក្រឹត្យ
ស្តីពីការជូនដោយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.- បំពាក់ដោយការងារ តាមលំដាប់ថ្នាក់ ជូននាយករដ្ឋមន្ត្រី និងពលរដ្ឋបាល ចំនួន ២៣៤រូប នៃកងយោធពលខេមរភូមិន្ទ ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមាន រាយនាមខាងក្រោម៖

ក-មេដាយមាសការងារ

១-វរសេនីយ៍ឯក	ជិន អោម ថាវិទូ	អត្តលេខ០៥៦៧៦០	នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា នាយកដ្ឋានភូមិសាស្ត្រ
២-វរសេនីយ៍ឯក	យិន សុខហ្លួក	អត្តលេខ០៤៨១៧៧	ជំនួយការ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៣-វរសេនីយ៍ឯក	ចាប សារឿន	អត្តលេខ០៦៥០៦២	មេបញ្ជាការរង តំបន់ប្រតិបត្តិការ សឹករងតាកែវ
៤-វរសេនីយ៍ឯក	ទួន កុសល	អត្តលេខ០០៤១៩២	នាយការិយាល័យផែនការ នាយកដ្ឋានភូមិសាស្ត្រ
៥-វរសេនីយ៍ទោ	សារ៉េត ច័ន្ទវិទ្យា	អត្តលេខ២២៥៩៧៤	នាយរងការិយាល័យពលី ពិការ នាយកដ្ឋានកិច្ចការ យោធា ស៊ីវិល
៦-វរសេនីយ៍ត្រី	ផាន់ រស្មី	អត្តលេខ១៦៣៧៥១	នាយផ្នែករដ្ឋបាលសាលា នាយកដ្ឋាន កិច្ចការយោធា ស៊ីវិល
៧-វរសេនីយ៍ត្រី	នុត សុខណាត	អត្តលេខ២២៦០៦៨	នាយផ្នែកយោធាចារ្យ នាយកដ្ឋានកិច្ចការ យោធា ស៊ីវិល
៨-អនុសេនីយ៍ត្រី	ឡឿន សំអាត	អត្តលេខ១០៤៩១៧	ជំនួយការ ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជ អាវុធហត្ថលេខារៀបរាប់

ខ-មេដាយប្រាក់ការងារ

១-វរសេនីយ៍ឯក	គឹម ប៊ុនថន	អត្តលេខ ០២៣៩០៦	នាយរងលេខាធិការដ្ឋាន នាយកដ្ឋាននីតិកម្ម
២-វរសេនីយ៍ទោ	ហាក់ ប៊ុនសុវណ្ណ	អត្តលេខ ១៦៣២៥៩	នាយរងការិយាល័យនីតិកម្ម នាយកដ្ឋាននីតិកម្ម
៣-វរសេនីយ៍ទោ	ឡាយ រដ្ឋា	អត្តលេខ ១៩៩២៣៥	ជំនួយការ ឯកឧត្តម អ៊ុំ បុត្រ រដ្ឋលេខាធិការ ក្រសួងការពារជាតិ
៤-វរសេនីយ៍ទោ	រឿម វ៉ាម៉ូ	អត្តលេខ ១៦៨១២៧	ជំនួយការ ឯកឧត្តម អ៊ុំ បុត្រ រដ្ឋលេខាធិការ ក្រសួងការពារជាតិ
៥-វរសេនីយ៍ទោ	ម៉ាក់ ទូច	អត្តលេខ ២៣៦៩០៣	នាយរង លេខាធិការដ្ឋាន អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៦-វរសេនីយ៍ទោ	ឈឹម សុភាព	អត្តលេខ ០៤៣០៥៤	ជំនួយការ អគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស
៧-វរសេនីយ៍ទោ	ចំរើន ស្រីតូច	អត្តលេខ ២២៦១២៣	បណ្តុះបណ្តាលវេជ្ជបណ្ឌិតជំនាន់ទី២ វិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ វិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ
៨-វរសេនីយ៍ទោ	ម៉ឺង គឹមហេង	អត្តលេខ ០២៥០១៧	នាយផ្នែកគណនា ការិយាល័យរ៉ាប់រង នាយកដ្ឋានភូមិសាស្ត្រ
៩-វរសេនីយ៍ទោ	ប៉ុន សាវុធ	អត្តលេខ ១៦៣៤៧៤	នាយផ្នែកបច្ចេកទេស ការិយាល័យ បច្ចេកទេសព្រំដែន នាយកដ្ឋានភូមិសាស្ត្រ
១០-វរសេនីយ៍ទោ	អ៊ុង ប្រសិទ្ធ	អត្តលេខ ០៦៨១៨៣	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១១-វរសេនីយ៍ទោ	អៀង សាវ៉ាត	អត្តលេខ ០៥៦២០២	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១២-វរសេនីយ៍ទោ	កែវ សុភ័ក្ត្រ	អត្តលេខ ១០៨០៣៩	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៣-វរសេនីយ៍ទោ	ខុំ សំណាង	អត្តលេខ ០៦៣៨២៥	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៤-វរសេនីយ៍ទោ	ទេព លឿន	អត្តលេខ ០៥៨៦១៦	គ្រូ លំហាត់របៀប នាយកដ្ឋានភូមិសាស្ត្រ
១៥-វរសេនីយ៍ទោ	ជួន ផល្លា	អត្តលេខ ០៥៨៦២៤	គ្រូ យុទ្ធវិធីផ្ទៃក្នុង នាយកដ្ឋានភូមិសាស្ត្រ
១៦-វរសេនីយ៍ទោ	មឿន សាម៉ុន	អត្តលេខ ០៥៨៣៧៧	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៧-វរសេនីយ៍ទោ	ផល សុភ័ក្ត្រ	អត្តលេខ ០៣៤២០៩	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៨-វរសេនីយ៍ទោ	ចាន់ សន្តិភាព	អត្តលេខ ០១៥២៥៩	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៩-វរសេនីយ៍ទោ	គង់ វីរៈ	អត្តលេខ ០៥៨៦៦៧	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
២០-វរសេនីយ៍ទោ	អ៊ូ ហែបុប្ផា	អត្តលេខ ១៦៦២៩៥	នាយផ្នែកឋានលេខា នាយកដ្ឋានភូមិសាស្ត្រ
២១-វរសេនីយ៍ទោ	ស៊ុន សុវណ្ណតុលា	អត្តលេខ ០២៤៩២០	នាយរងលេខាធិការដ្ឋាន នាយកដ្ឋាន កិច្ចការយោធា ស៊ីវិល
២២-វរសេនីយ៍ទោ	សុខ ឈួង	អត្តលេខ ១៧១៦៥២	នាយផ្នែកពលី-មរណៈ នាយកដ្ឋានកិច្ចការ យោធា ស៊ីវិល
២៣-វរសេនីយ៍ទោ	គង់ ចាន់រ៉ុង	អត្តលេខ ០២១២៧២	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានអធិការកិច្ច
២៤-វរសេនីយ៍ទោ	វ៉ត្ត សុវណ្ណបញ្ញា	អត្តលេខ ០២៤៦៦០	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានអធិការកិច្ច
២៥-វរសេនីយ៍ទោ	ជុំ ប៊ុនធឿន	អត្តលេខ ១៥១៩៤៤	នាយផ្នែកអង្គភាពចំណុះការិយាល័យកងទ័ពជើងគោក នាយកដ្ឋានអធិការកិច្ច
២៦-វរសេនីយ៍ទោ	សំ ស៊ីថា	អត្តលេខ ០២៣១៣៨	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានអធិការកិច្ច
២៧-វរសេនីយ៍ទោ	យិន វឌ្ឍនា	អត្តលេខ ១១៥០១៩	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានអធិការកិច្ច
២៨-វរសេនីយ៍ទោ	កែវ ឧត្តម	អត្តលេខ ០៣២៥០៦	ជំនួយការឯកឧត្តម សុខ ភាព រដ្ឋលេខាធិការ ក្រសួងការពារជាតិ
២៩-វរសេនីយ៍ទោ	បាន សាវ៉ា	អត្តលេខ ១៦៧៣១៣	ជំនួយការ ខុទ្ទកាល័យសម្តេចពិជ័យសេនា
៣០-វរសេនីយ៍ត្រី	ជា វឌ្ឍនា	អត្តលេខ ០១៤៥៩០	នាយករង មជ្ឈមណ្ឌលកិច្ចការសាស្ត្រាចារ្យ យោធាចារ្យ សាកលវិទ្យាល័យការពារជាតិ



៣១-វសេនីយ៍ត្រី	កើត ប៊ុនដា	អត្តលេខ ០៣៧៧០៧	ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
៣២-វសេនីយ៍ត្រី	លៀយ ប៊ុណ្ណារិទ្ធ	អត្តលេខ ១៦៥៦៤០	ជំនួយការ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ
៣៣-វសេនីយ៍ត្រី	វៀវ លីម៉េង	អត្តលេខ ២២៩៨៨៨	ជំនួយការកសិកម្ម ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន សង្គ្រោះបច្ចេកទេស
៣៤-វសេនីយ៍ត្រី	អ៊ុក ចាន់ដែន	អត្តលេខ ២៥៤០៤៨	ជំនួយការកសិកម្ម ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន សង្គ្រោះបច្ចេកទេស
៣៥-វសេនីយ៍ត្រី	លីម ប៉ុច	អត្តលេខ ១៣២៩០៩	នាយកទាហាន កងរាជអាវុធហត្ថលេខាធិការ
៣៦-វសេនីយ៍ត្រី	ស ប៊ុនឡេង	អត្តលេខ ១៣០៣៧៨	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានអធិការកិច្ច
៣៧-វសេនីយ៍ត្រី	សំ ស្រីវិគ	អត្តលេខ១៩៤៤៣៧	ជំនួយការ ការិយាល័យផែនការ នាយកដ្ឋានអធិការកិច្ច
៣៨-វសេនីយ៍ត្រី	ឆឹង វ៉ានីន	អត្តលេខ ០២៤៥៦៨	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានអធិការកិច្ច
៣៩-វសេនីយ៍ត្រី	សំបូរ ច័ន្ទវិបុល	អត្តលេខ១៣០៤៣៥	ជំនួយការការិយាល័យប្រព័ន្ធច្បាប់ នាយកដ្ឋានអធិការកិច្ច
៤០-វសេនីយ៍ត្រី	ឌិន មករា	អត្តលេខ១៣០៤៧៦	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋាន អធិការកិច្ច
៤១-វសេនីយ៍ត្រី	ស៊ីថាប៊ុនថេត	អត្តលេខ១៦៣៣៩០	ជំនួយការការិយាល័យស្ថាប័នអង្គភាពចំណុះ នាយកដ្ឋានអធិការកិច្ច
៤២-វសេនីយ៍ត្រី	នួន សំរាន	អត្តលេខ២១៤០៧០	ជំនួយការការិយាល័យស្ថាប័នអង្គភាពចំណុះ នាយកដ្ឋានអធិការកិច្ច
៤៣-វសេនីយ៍ត្រី	កែវ សំណាង	អត្តលេខ២០៨៦១៤	ជំនួយការការិយាល័យកងទ័ពជើងទឹក នាយកដ្ឋានអធិការកិច្ច
៤៤-វសេនីយ៍ត្រី	សុខ សារឿន	អត្តលេខ១៩៨៨៣០	ជំនួយការកសិកម្ម នាយកដ្ឋានកិច្ចការ យោធា ស៊ីវិល
៤៥-វសេនីយ៍ត្រី	ឡៃ ប៊ុនហេង	អត្តលេខ២២៦០៤៥	នាយកផ្នែកឯកសារសាលា នាយកដ្ឋាន កិច្ចការយោធា ស៊ីវិល
៤៦-វសេនីយ៍ត្រី	ចាន់ វណ្ណដា	អត្តលេខ ០៣០៨៨៤	គ្រូ ឋានលេខា នាយកដ្ឋានភូមិសាស្ត្រ
៤៧-វសេនីយ៍ត្រី	ជន ចាន់ថន	អត្តលេខ ១០៩៨៤២	គ្រូ ផែនទីភូមិសាស្ត្រ នាយកដ្ឋានភូមិសាស្ត្រ
៤៨-វសេនីយ៍ត្រី	ធាន សុភ័ក្រ	អត្តលេខ ០៥៨៨៣១	ជំនួយការ លេខាធិការដ្ឋាន នាយកដ្ឋានភូមិសាស្ត្រ
៤៩-វសេនីយ៍ត្រី	ឈឹម សុភ័ក្រ	អត្តលេខ ១១៥៤៥៦	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
៥០-វសេនីយ៍ត្រី	ប៉ាង វ៉ាវុធ	អត្តលេខ ០៦៧៤១២	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
៥១-វសេនីយ៍ត្រី	ទេព ប៊ុនធឿន	អត្តលេខ ១៦៣៨៣០	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
៥២-វសេនីយ៍ត្រី	អ្នង សុវណ្ណ	អត្តលេខ ១៣៥០១១	មេបញ្ជាការរង ផ្នែកសិក្សាទ្រង់ តំបន់ប្រតិបត្តិការសិក្សាសាស្ត្រ
៥៣-វសេនីយ៍ត្រី	សាំង យ៉ាវ	អត្តលេខ ០៨៤៥៦៣	មេបញ្ជាការរង ផ្នែកសិក្សាទ្រង់ តំបន់ប្រតិបត្តិការសិក្សាសាស្ត្រ
៥៤-វសេនីយ៍ត្រី	អ៊ុំ ពុទ្ធី	អត្តលេខ០៦៧២៤៧	ជំនួយការការិយាល័យស្រាវជ្រាវឯកសារ ចងក្រងឯកសារ វិទ្យាស្ថានបច្ចេកទេស យោធាតេជោ ហ៊ុន សែន
៥៥-វសេនីយ៍ត្រី	ចំរើន ស្រីវិគ្គ	អត្តលេខ២៣០១៥០	បណ្តុះបណ្តាលវេជ្ជបណ្ឌិតជំនាន់ទី២ វិទ្យាស្ថាន វិទ្យាសាស្ត្រ សុខាភិបាល កងយោធពលខេមរភូមិន្ទ
៥៦-វសេនីយ៍ត្រី	ឡឹក ធាវ៉ា	អត្តលេខ ១៩១៨១៤	បណ្តុះបណ្តាលនាយកទាហានកសិកម្ម សាកលវិទ្យាល័យការពារជាតិ
៥៧-វសេនីយ៍ត្រី	ម៉ែន រុទ្ធី	អត្តលេខ ១៥៧៤៨៥	មេបញ្ជាការរង ផ្នែកសិក្សាទ្រង់ត្រីកត់ តំបន់ប្រតិបត្តិការសិក្សាសាស្ត្រ
៥៨-វសេនីយ៍ត្រី	អាំង ប៊ុន្នី	អត្តលេខ១៩២៤៩៥	ជំនួយការ ការិយាល័យរបៀប នាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
៥៩-វសេនីយ៍ត្រី	យ៉ាន់ ធាវ៉ា	អត្តលេខ ១៦៥៦១០	ជំនួយការ ឯកឧត្តម ក្នុង ស៊ីវិល រដ្ឋលេខាធិការ ក្រសួងការពារជាតិ

៦០-វរសេនីយ៍ត្រី	ស៊ី ចាន់ធារី	អត្តលេខ ១៦៣៤៧៦	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
៦១-វរសេនីយ៍ត្រី	សៅ ប៊ុននាង	អត្តលេខ ១៦៣៥៤៩	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ

គ-មេដាយសិទ្ធិការពារ

១-វរសេនីយ៍ត្រី	ហោ ដូងដែនមាតុភូមិ	អត្តលេខ១៦៥២៣២	គ្រូកុំព្យូទ័រ នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
២-វរសេនីយ៍ត្រី	វ៉ែន ពុទ្ធី	អត្តលេខ២២២១៩១	ពេទ្យ នាយកដ្ឋាននីតិកម្ម
៣-វរសេនីយ៍ត្រី	គឹម ស៊ុនឌឿន	អត្តលេខ២២០៧២៤	ជំនួយគ្រូភាសាភូមិ នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
៤-វរសេនីយ៍ត្រី	ផាន បញ្ញាវត្តិ	អត្តលេខ១៣០៤៤៩	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
៥-វរសេនីយ៍ត្រី	ចេង ច័ន្ទស្រីរុងរិទ្ធ	អត្តលេខ១៣០៣៥៨	ជំនួយការការិយាល័យពលី ពិការ នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
៦-វរសេនីយ៍ត្រី	សុខ វិភូថា	អត្តលេខ០៤៣១៥០	ជំនួយការការិយាល័យកិច្ចការនារី នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
៧-វរសេនីយ៍ត្រី	យូ ចាន់វាសនា	អត្តលេខ២០៦១៦៨	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
៨-វរសេនីយ៍ត្រី	ទូច ផាន់ណា	អត្តលេខ២៣០២៣៣	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
៩-អនុសេនីយ៍ឯក	នាង បញ្ញា	អត្តលេខ២៣៩២១៥	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១០-អនុសេនីយ៍ឯក	យ៉ឹម សុយុទ្ធ	អត្តលេខ១៦៩៣៦	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១១-អនុសេនីយ៍ឯក	នាង ភក្ត្រា	អត្តលេខ០៨៤០៤៣	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានកិច្ចការយោធាស៊ីវិល
១២-អនុសេនីយ៍ឯក	សែ វណ្ណឌី	អត្តលេខ១៦៥២៣០	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការ យោធា ស៊ីវិល
១៣-អនុសេនីយ៍ឯក	ទេព មុនីរតន៍	អត្តលេខ១៩២០០៧	ជំនួយការការិយាល័យយុត្តិធម៌ នាយកដ្ឋាននីតិកម្ម
១៤-អនុសេនីយ៍ឯក	ផាត សុភា	អត្តលេខ២០០០៦៤	ជំនួយការការិយាល័យនីតិកម្ម នាយកដ្ឋាននីតិកម្ម
១៥-អនុសេនីយ៍ឯក	ជាង វណ្ណារី	អត្តលេខ១៩២០០៨	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋាននីតិកម្ម
១៦-អនុសេនីយ៍ឯក	ណាំ ផល្លាភ	អត្តលេខ១៦៤៤៣០	ជំនួយការ ការិយាល័យបុគ្គលិក វិទ្យាស្ថាន វិទ្យាសាស្ត្រ សុខាភិបាលកងយោធពលខេមរភូមិន្ទ
១៧-អនុសេនីយ៍ឯក	ពៅ រស្មី	អត្តលេខ១៦៤៥៥៧	ជំនួយការ លេខាធិការដ្ឋាន នាយកដ្ឋាន យន្តយុទ្ធ អគ្គ នាយកដ្ឋានសង្គ្រោះបច្ចេកទេស
១៨-អនុសេនីយ៍ឯក	គឹម ហឿន	អត្តលេខ០២៩២៣៩	មេបញ្ជាការរង ផ្នែកសឹករងអង្គរបុរី តំបន់ប្រតិបត្តិការសឹករងតាកែវ
១៩-អនុសេនីយ៍ឯក	លឹម ចាន់ធី	អត្តលេខ០២៦៩៧៩	ជំនួយការ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងតាកែវ
២០-អនុសេនីយ៍ឯក	លន ដារ៉ា	អត្តលេខ១៣៤៩៧៣	មេបញ្ជាការរង ផ្នែកសឹករងគិរីវង់ តំបន់ប្រតិបត្តិការសឹករងតាកែវ
២១-អនុសេនីយ៍ឯក	គឹម ហាន	អត្តលេខ២៤១៦៥៩	មេបញ្ជាការរង ផ្នែកសឹករងអង្គរបុរី តំបន់ប្រតិបត្តិការសឹករងតាកែវ
២២-អនុសេនីយ៍ឯក	លុយ ប៊ុនឡុង	អត្តលេខ០៤៨០៥២	ជំនួយការ ការិយាល័យហ្វឹកហ្វឺន នាយកដ្ឋានភូមិសាស្ត្រ
២៣-អនុសេនីយ៍ឯក	ពេជ្រ សារៈមុនី	អត្តលេខ២៣៩១៣៤	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
២៤-អនុសេនីយ៍ឯក	ង៉ែត ហួត	អត្តលេខ២៣៦៩០៤	ជំនួយការ ការិយាល័យបច្ចេកទេសព្រំដែន នាយកដ្ឋានភូមិសាស្ត្រ
២៥-អនុសេនីយ៍ឯក	ឈឹម ម៉ាច	អត្តលេខ១១៤៩៩៥	ពេទ្យមធ្យម នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
២៦-អនុសេនីយ៍ឯក	ឡូ ស៊ីណាដេត	អត្តលេខ១៣១៤៩២	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
២៧-អនុសេនីយ៍ឯក	អាន វណ្ណរិទ្ធ	អត្តលេខ ១៤៥៣៨០	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានអធិការកិច្ច
២៨-អនុសេនីយ៍ឯក	វិទ្ធ សារី	អត្តលេខ ១១៥៣៥៨	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានអធិការកិច្ច



២៩-អនុសេនីយ៍ឯក	គីន វិថី	អត្តលេខ១៥១០៩២	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានអធិការកិច្ច
៣០-អនុសេនីយ៍ឯក	ម៉ៅ មិថុនា	អត្តលេខ១៤៨៦៤០	ជំនួយការការិយាល័យកងទ័ពជើងគោក នាយកដ្ឋានអធិការកិច្ច
៣១-អនុសេនីយ៍ឯក	អ៊ឹម សុវត្ថា	អត្តលេខ១៨០៤៩៥	ជំនួយការ ការិយាល័យកងទ័ពជើងទឹក នាយកដ្ឋានអធិការកិច្ច
៣២-អនុសេនីយ៍ឯក	ឈូ គឹមហួ	អត្តលេខ១៨០៥៤៩	ជំនួយការបុគ្គលិក នាយកដ្ឋានអធិការកិច្ច
៣៣-អនុសេនីយ៍ឯក	ចោង ចាន់វិថី	អត្តលេខ១៣០៤២៣	ជំនួយការការិយាល័យប្រព័ន្ធច្បាប់ នាយកដ្ឋានអធិការកិច្ច
៣៤-អនុសេនីយ៍ឯក	ឆឹង រ៉ាឌី	អត្តលេខ១៥១៩៣១	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានអធិការកិច្ច
៣៥-អនុសេនីយ៍ឯក	មី គឹមសាន	អត្តលេខ១៧០២៧០	លេខាធិការក្រុម ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ
៣៦-អនុសេនីយ៍ឯក	គូ ស្រីណុច	អត្តលេខ២០៦១៨២	ជំនួយការ ការិយាល័យហ្វឹកហ្វឺន នាយកដ្ឋានភូមិសាស្ត្រ
៣៧-អនុសេនីយ៍ឯក	អ៊ឹម សំបិន	អត្តលេខ១៦៣៩០៣	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
៣៨-អនុសេនីយ៍ឯក	ជាស ពៅ	អត្តលេខ១៦៩១១០	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
៣៩-អនុសេនីយ៍ឯក	ឡុង រ៉ាវុទ្ធ	អត្តលេខ២១០៨៥៥	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានអធិការកិច្ច
៤០-អនុសេនីយ៍ឯក	លី សុវណ្ណា	អត្តលេខ១៩២០០៩	ជំនួយការភស្តុភារ នាយកដ្ឋាននីតិកម្ម
៤១-អនុសេនីយ៍ឯក	វ៉ាន់ សេងឡាយ	អត្តលេខ០៧៤៤៩៤	ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
៤២-អនុសេនីយ៍ឯក	សុក គី	អត្តលេខ១៧០៧៩៩	ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
៤៣-អនុសេនីយ៍ឯក	គង់ សុជាតិ	អត្តលេខ១៣៨៣៦៤	បណ្តុះបណ្តាលបច្ចេកទេសអគ្គិសនីនាវា
៤៤-អនុសេនីយ៍ទោ	ប៊ុត ពិលិន	អត្តលេខ២០៦៣៩៣	បណ្តុះបណ្តាលវេជ្ជបណ្ឌិតជំងឺទូទៅ
៤៥-អនុសេនីយ៍ទោ	រឿន ចាន់ចំណាប់	អត្តលេខ២៣០២០៥	បណ្តុះបណ្តាលវេជ្ជបណ្ឌិតជំងឺទូទៅ
៤៦-អនុសេនីយ៍ទោ	ភិន សាវ៉ាត់	អត្តលេខ១៧០៨៣៧	ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
៤៧-អនុសេនីយ៍ទោ	សួន រតនៈ	អត្តលេខ ១៨០៨៤៩	ជំនួយការ ការិយាល័យរបៀប នាយកដ្ឋាន កិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
៤៨-អនុសេនីយ៍ទោ	អ៊ុំ ធនរដ្ឋនា	អត្តលេខ២៣០២៤៥	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានអធិការកិច្ច
៤៩-អនុសេនីយ៍ទោ	ជួន ចាន់រតនា	អត្តលេខ ១៦៤៧១៨	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
៥០-អនុសេនីយ៍ទោ	សុខ គុន	អត្តលេខ ១៦៤១៧៣	ជំនួយការការិយាល័យនីតិកម្ម នាយកដ្ឋាននីតិកម្ម
៥១-អនុសេនីយ៍ទោ	អ៊ុំ សុភ័ក្ត្រ	អត្តលេខ ១៦៤៦៦៤	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋាននីតិកម្ម
៥២-អនុសេនីយ៍ទោ	លី រដ្ឋនា	អត្តលេខ ២៣៨៥៧៥	ជំនួយការការិយាល័យនីតិកម្ម នាយកដ្ឋាននីតិកម្ម
៥៣-អនុសេនីយ៍ទោ	ស្លុត ចន្ទា	អត្តលេខ ១៩២៩៤៩	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋាននីតិកម្ម
៥៤-អនុសេនីយ៍ទោ	សេង ពិសាល	អត្តលេខ ១៦៤៤៥៣	ជំនួយការសន្តិសុខផ្ទៃក្នុង នាយកដ្ឋាននីតិកម្ម
៥៥-អនុសេនីយ៍ទោ	ឆាន់ ឆាន់ទេវី	អត្តលេខ ២៤៧០៥០	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានកិច្ចការ យោធា ស៊ីវិល
៥៦-អនុសេនីយ៍ទោ	ឆាន់ ឆាន់និកា	អត្តលេខ ១៩៣៥៤៧	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
៥៧-អនុសេនីយ៍ទោ	តាំង សំណាង	អត្តលេខ ១៦៥៩០៧	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការ យោធា ស៊ីវិល
៥៨-អនុសេនីយ៍ទោ	ង៉ែត ទេពី	អត្តលេខ ១៩១៦៦៨	ជំនួយការភស្តុភារ នាយកដ្ឋានកិច្ចការ យោធា ស៊ីវិល
៥៩-អនុសេនីយ៍ទោ	ខៀវ ស្រីពៅ	អត្តលេខ ១៩៣៥៤៨	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋាន កិច្ចការយោធា ស៊ីវិល
៦០-អនុសេនីយ៍ទោ	នៅ សុធារី	អត្តលេខ ២៣២៦៦៤	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានកិច្ចការ យោធា ស៊ីវិល
៦១-អនុសេនីយ៍ទោ	ខាត់ ច័ន្ទបុន្នីវត្ត	អត្តលេខ ២៤៧១៤៩	ជំនួយការព័ត៌មានវិទ្យា នាយកដ្ឋានកិច្ចការ យោធា ស៊ីវិល

៦២-អនុសេនីយ៍ទោ	ស្កក វាសនា	អត្តលេខ ០៦១២៣៨	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការ យោធា ស៊ីវិល
៦៣-អនុសេនីយ៍ទោ	ជ័យ សុកលាង	អត្តលេខ ០៦៧៩៤២	ជំនួយការ ការិយាល័យប្រយុទ្ធប្រឆាំង គ្រឿងញៀន នាយកដ្ឋានអធិការកិច្ច
៦៤-អនុសេនីយ៍ទោ	ឆាយ ស៊ីនីន	អត្តលេខ ១៦៥២៣១	ជំនួយការការិយាល័យកិច្ចការនារី នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
៦៥-អនុសេនីយ៍ទោ	តុង ចាន់នី	អត្តលេខ ១៣៨៥២៧	ជំនួយការការិយាល័យកិច្ចការនារី នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
៦៦-អនុសេនីយ៍ទោ	ព្រាជ្ញ ចាន់ថន	អត្តលេខ ០៨៤៣២២	ជំនួយការការិយាល័យពលី ពិការ នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
៦៧-អនុសេនីយ៍ទោ	ស៊ាន់ គឹមស្រី	អត្តលេខ ២៣០៣៥៩	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
៦៨-អនុសេនីយ៍ទោ	ឈឿន សុរតនៈ	អត្តលេខ ១៩២៥៧៥	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
៦៩-អនុសេនីយ៍ទោ	ប៉ារ៉ាង សុទីណា	អត្តលេខ ២៣៦៨៩២	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
៧០-អនុសេនីយ៍ទោ	ស ផល្លី	អត្តលេខ ១១០០៤៩	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
៧១-អនុសេនីយ៍ទោ	ឈៀ វ៉ាដេត	អត្តលេខ ១៧០៨៣៩	ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
៧២-អនុសេនីយ៍ទោ	ឯក សុខា	អត្តលេខ ០៨៨៤៥៦	ជំនួយការការិយាល័យកងទ័ពជើងគោក នាយកដ្ឋានអធិការកិច្ច
៧៣-អនុសេនីយ៍ទោ	ស៊ឹម ឃ្លោក	អត្តលេខ ១៤២៤៥៧	ជំនួយការបុគ្គលិក នាយកដ្ឋានអធិការកិច្ច
៧៤-អនុសេនីយ៍ទោ	ជុំ ច័ន្ទបូរ៉ាវី	អត្តលេខ ២០៨៩៤៥	ជំនួយការការិយាល័យកងទ័ពជើងគោក នាយកដ្ឋានអធិការកិច្ច
៧៥-អនុសេនីយ៍ទោ	កង រស្មី	អត្តលេខ ២២៦០២៨	ជំនួយការ វេសនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងគាតែវ
៧៦-អនុសេនីយ៍ទោ	សន រស្មី	អត្តលេខ ១៦៤១៤៥	ជំនួយការ វេសនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងគាតែវ
៧៧-អនុសេនីយ៍ទោ	ប៊ុន ថេវ	អត្តលេខ ១៣៤៨១០	នាយការិយាល័យទី២ តំបន់ប្រតិបត្តិការសឹករងគាតែវ
៧៨-អនុសេនីយ៍ទោ	ផុន ភាត្រា	អត្តលេខ ១៩១៦៦២	ជំនួយការ វេសនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងគាតែវ
៧៩-អនុសេនីយ៍ទោ	ប៊ូច សាវ៉ាត់	អត្តលេខ ១៦៤១០២	ជំនួយការ វេសនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងគាតែវ
៨០-អនុសេនីយ៍ទោ	លី ហេង	អត្តលេខ ១៦៨៦៨៥	ជំនួយការ វេសនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងគាតែវ
៨១-អនុសេនីយ៍ទោ	ជឹង ចន្ទន	អត្តលេខ ១៦៨៦០៩	ជំនួយការ វេសនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងគាតែវ
៨២-អនុសេនីយ៍ទោ	គឹម សុវណ្ណ	អត្តលេខ ១៣៤៩៦៥	មេបញ្ជាការរង ផ្នែកសឹករងដូនកែវ តំបន់ប្រតិបត្តិការសឹករងគាតែវ
៨៣-អនុសេនីយ៍ទោ	កៅ សុខឡា	អត្តលេខ ១៤០៧៧៧	នាយរងការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងគាតែវ
៨៤-អនុសេនីយ៍ទោ	ពៅ រស្មី	អត្តលេខ ១៨៧០១២	ជំនួយការហិរញ្ញវត្ថុ តំបន់ប្រតិបត្តិការសឹករងគាតែវ
៨៥-អនុសេនីយ៍ទោ	ម៉ាក អ៊ុយ	អត្តលេខ ១៩៨៨០៤	នាយទាហានទ័ពជើងគោក ជំនាន់ទី៦ វិទ្យាស្ថានយោធាទ័ពជើងគោក
៨៦-អនុសេនីយ៍ទោ	កាំង ឃួនថៃ	អត្តលេខ ១៩៤៤២៧	បណ្តុះបណ្តាលនាយទាហានបច្ចេកទេស
៨៧-អនុសេនីយ៍ទោ	សៅ វណ្ណារ៉ា	អត្តលេខ ១៦៨៦១៨	នាយសេនាធិការ វេសនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងគាតែវ
៨៨-អនុសេនីយ៍ទោ	រឿន ចាន់ចំណាប់	អត្តលេខ ២៣០២០៥	បណ្តុះបណ្តាលវេជ្ជបណ្ឌិតជំងឺទូទៅ វិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ
៨៩-អនុសេនីយ៍ទោ	ម៉ូត ពិលីន	អត្តលេខ ២០៦៣៩៣	បណ្តុះបណ្តាលវេជ្ជបណ្ឌិតជំងឺទូទៅ វិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ
៩០-អនុសេនីយ៍ទោ	ជ រក្សា	អត្តលេខ ១៩៤៨៣៦	ជំនួយការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
៩១-អនុសេនីយ៍ត្រី	ម៉ម វិជ្ជិតា	អត្តលេខ ២០៩៧៣៥	ជំនួយការការិយាល័យបច្ចេកទេស កងពលតូចអន្តរាគមន៍លេខ១១
៩២-អនុសេនីយ៍ត្រី	ជា ផល្លា	អត្តលេខ ២៣១៣០៤	មេបញ្ជាការរង ផ្នែកសឹករងព្រែកប្បាស តំបន់ប្រតិបត្តិការសឹករងគាតែវ

៩៣-អនុសេនីយ៍ត្រី	ទេព រតនៈ	អត្តលេខ ២៤១៦៦៧	ជំនួយការ វេសនាភូមិលេខ១ តំបន់ប្រតិបត្តិការសិក្សាស្រាវជ្រាវ
៩៤-អនុសេនីយ៍ត្រី	សៀម សារុន	អត្តលេខ ២៤១៦៦១	ជំនួយការហិរញ្ញវត្ថុ តំបន់ប្រតិបត្តិការសិក្សាស្រាវជ្រាវ
៩៥-អនុសេនីយ៍ត្រី	អុន វណ្ណា	អត្តលេខ ១០៥៣៩៤	ជំនួយការ ការិយាល័យផែនការ កងរាជអាវុធហត្ថលេខ២១
៩៦-អនុសេនីយ៍ត្រី	ប៊ុន ស្រីនាង	អត្តលេខ១៩៦៩១៧	ជំនួយការការិយាល័យទទួលពាក្យបណ្តឹង នាយកដ្ឋានអធិការកិច្ច
៩៧-អនុសេនីយ៍ត្រី	ឆន បញ្ញា	អត្តលេខ១៩៣២៤២	ជំនួយការការិយាល័យស្ថាប័នអង្គភាពចំណុះ នាយកដ្ឋានអធិការកិច្ច
៩៨-អនុសេនីយ៍ត្រី	សំបូរ ច័ន្ទមិថុនា	អត្តលេខ ២៣៩២៨១	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានអធិការកិច្ច
៩៩-អនុសេនីយ៍ត្រី	នី ធីតា	អត្តលេខ ២៣៩៣៨៣	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១០០-អនុសេនីយ៍ត្រី	ឆន លុច	អត្តលេខ ១៩៤៦៥៥	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១០១-អនុសេនីយ៍ត្រី	ស៊ុន ច័ន្ទណារីត	អត្តលេខ ១៩៤៧៣៦	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១០២-អនុសេនីយ៍ត្រី	សុង រតនា	អត្តលេខ ១៥០៣៣៤	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១០៣-អនុសេនីយ៍ត្រី	អ៊ឹង ខេងសិលា	អត្តលេខ ២១៦៤៦៤	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១០៤-អនុសេនីយ៍ត្រី	សុន សុភា	អត្តលេខ ២៤១៨៥៨	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១០៥-អនុសេនីយ៍ត្រី	តូច ឧត្តម	អត្តលេខ ១៩២៦៥៤	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១០៦-អនុសេនីយ៍ត្រី	មាន ហួត	អត្តលេខ ១៩២៨១២	ជំនួយការ ការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយកដ្ឋានអធិការកិច្ច
១០៧-អនុសេនីយ៍ត្រី	ចាន់ថា ចាន់វត្ថុ	អត្តលេខ ១៩៣៤២៦	ជំនួយការ ការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយកដ្ឋានអធិការកិច្ច
១០៨-អនុសេនីយ៍ត្រី	វត្ថុ ធីរ៉ា	អត្តលេខ ១៦៥៨៥៣	ជំនួយការ បុគ្គលិក នាយកដ្ឋានអធិការកិច្ច
១០៩-អនុសេនីយ៍ត្រី	យស់ សិរីវឌ្ឍនៈ	អត្តលេខ ២៤៧០៤៨	ជំនួយការបុគ្គលិក នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១១០-អនុសេនីយ៍ត្រី	សាមិត្ត សុខដាវណ្ណ	អត្តលេខ ១៦៥៩១២	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១១១-អនុសេនីយ៍ត្រី	គឹម វិធីកា	អត្តលេខ ១៩១៨៤០	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១១២-អនុសេនីយ៍ត្រី	សូ ឌ	អត្តលេខ ១៦៥៩១០	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១១៣-អនុសេនីយ៍ត្រី	យស់ ទិត្យាសុខាភី	អត្តលេខ ១៦៥៩១៨	ជំនួយការបុគ្គលិក នាយកដ្ឋានកិច្ចការ យោធា ស៊ីវិល
១១៤-អនុសេនីយ៍ត្រី	ហួត ស៊ាងហិ	អត្តលេខ ១៦៥៩១៧	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១១៥-អនុសេនីយ៍ត្រី	ឆាយ វណ្ណៈ	អត្តលេខ ១៦៥៩១៦	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១១៦-អនុសេនីយ៍ត្រី	គឹម វិបុល	អត្តលេខ ១៦៥៩១៥	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១១៧-អនុសេនីយ៍ត្រី	ចេង ឆាយហុង	អត្តលេខ ១៦៥៩០៨	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១១៨-អនុសេនីយ៍ត្រី	សរ សុវណ្ណា	អត្តលេខ ១៦៥៩០៩	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១១៩-អនុសេនីយ៍ត្រី	លី សន	អត្តលេខ ១៦៥៩១៣	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១២០-អនុសេនីយ៍ត្រី	ស្ទួន ចំរើន	អត្តលេខ ១៩៣៥៤៩	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១២១-នាយចំណង់	ចិន ពន្លឺ	អត្តលេខ ១៩២១៩០	ជំនួយគ្រូសាសាអង់គ្លេស នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១២២-នាយចំណង់	ទិញ វិរៈ	អត្តលេខ ១៥៨៤១៦	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១២៣-នាយចំណង់	សាន រដ្ឋា	អត្តលេខ ១៩៤៥៦៨	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១២៤-នាយចំណង់	អោក ច័ន្ទសុភាព	អត្តលេខ ១៩២៤១៨	ជំនួយការ ការិយាល័យប្រយុទ្ធប្រឆាំង គ្រឿងញៀន នាយកដ្ឋានអធិការកិច្ច

១២៥-នាយចំណង់	អ៊ឹង រដ្ឋពិសិដ្ឋ	អត្តលេខ ១៦៤៧៣១	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១២៦-នាយចំណង់	ឈុំ ចន្ទ	អត្តលេខ ១៩៤៦១២	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១២៧-នាយចំណង់	ជួន ឧត្តម	អត្តលេខ ១៩៤៦៤៥	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១២៨-នាយចំណង់	ឡេក ស្រីពេជ្រ	អត្តលេខ ១៩៤៥៩៩	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១២៩-នាយចំណង់	ធ្វូ ថុនា	អត្តលេខ ១៩៤៦៤៤	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៣០-នាយចំណង់	ពៅ ឧត្តម	អត្តលេខ ១៩៤៧៥០	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៣១-នាយចំណង់	ផែន សាមឌី	អត្តលេខ ១៩៤៧០៥	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៣២-នាយចំណង់	ស៊ាង ឧត្តម	អត្តលេខ ១៩៤៦៣១	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៣៣-នាយចំណង់	ឌី ចាន់រៈ	អត្តលេខ ១៩៤៧១១	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៣៤-នាយចំណង់	សៀន រក្សា	អត្តលេខ ១៩៤៦៨៥	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៣៥-នាយចំណង់	ជុំ ច័ន្ទមីនា	អត្តលេខ ១៩៤៦៦៩	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៣៦-នាយចំណង់	លីម ធានី	អត្តលេខ ១៩៤៦៩០	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៣៧-នាយចំណង់	ទូច ស៊ីថា	អត្តលេខ ១៩៤៧២៨	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៣៨-នាយចំណង់	វ៉េ សំនិត	អត្តលេខ ១៩៤៦៤៨	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៣៩-នាយចំណង់	ហុក ស៊ាងហៃ	អត្តលេខ ១៩៤៦៥៣	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៤០-នាយចំណង់	វ៉ាន់ វណ្ណៈ	អត្តលេខ ១៩៤៧២៤	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៤១-នាយចំណង់	សេង សុវណ្ណៈ	អត្តលេខ ១៩៤៧២០	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៤២-នាយចំណង់	សាវិទ្ធ វីរៈ	អត្តលេខ ១៩៤៦១៩	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៤៣-នាយចំណង់	បាន ចំរើន	អត្តលេខ ២២៣២៦៦	ជំនួយការបុគ្គលិក នាយកដ្ឋានអធិការកិច្ច
១៤៤-នាយចំណង់	សូត្រ សារឿន	អត្តលេខ០៦៥០៣៤	មេបញ្ជាការរង អនុសេនាតូចទី១ អនុសេនាធំទី១ រវសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងតាកែវ បណ្តុះបណ្តាលភស្តុភារបច្ចេកទេសជំនាន់ទី១ សាកលវិទ្យាល័យ យករពារជាតិ
១៤៥-នាយចំណង់	អ៊ីវ សុគន្ធពិសិដ្ឋ	អត្តលេខ ១៩៤៤៥៧	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៤៦-ព្រឹទ្ធិបាលឯក	ស៊ុន សុវណ្ណរតនៈ	អត្តលេខ ២៤៨០៨៥	ជំនួយការ នាយកដ្ឋានភូមិសាស្ត្រ
១៤៧-ព្រឹទ្ធិបាលឯក	ចេង បារាំង	អត្តលេខ ២២១១៤២	ជំនួយការ បុគ្គលិក នាយកដ្ឋានអធិការកិច្ច
១៤៨-ព្រឹទ្ធិបាលឯក	ហេង មករា	អត្តលេខ ១៩៤៥៦១	ជំនួយការការិយាល័យពលី ពិការ នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១៤៩-ព្រឹទ្ធិបាលឯក	ហម វណ្ណៈ	អត្តលេខ ១៩៤៥៦២	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១៥០-ព្រឹទ្ធិបាលឯក	តឹក វិសាល	អត្តលេខ ១៩៤៥៦៣	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១៥១-ព្រឹទ្ធិបាលឯក	សុខ លី	អត្តលេខ ១៩៤៥៦៤	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១៥២-ព្រឹទ្ធិបាលឯក	ឡាយ វ្រ្តលេន	អត្តលេខ ១៩៤៥៦៥	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១៥៣-ព្រឹទ្ធិបាលឯក	ផាន សុជីវោ	អត្តលេខ ១៩៤៥៦៦	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១៥៤-ព្រឹទ្ធិបាលឯក	សុខ រាជ	អត្តលេខ ១៩៤៥៦៧	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល
១៥៥-ព្រឹទ្ធិបាលឯក	សំ លីហ្សា	អត្តលេខ ១៩៤៥៦៨	ជំនួយការការិយាល័យបុណ្យសព នាយកដ្ឋានកិច្ចការយោធា ស៊ីវិល

១៥៦-ព្រឹទ្ធបាលឯក	ស៊ុន សំអូន	អត្តលេខ ២៣៤៦៣៧	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានអធិការកិច្ច
១៥៧-ព្រឹទ្ធបាលឯក	ហៀង ចំរើន	អត្តលេខ ១៨០៨៤៨	ជំនួយការឯកឧត្តម ស៊ី គឹមស៊ុន អនុលេខាធិការ ក្រសួងការពារជាតិ
១៥៨-ព្រឹទ្ធបាលឯក	ជួន សម្បជញ្ញ	អត្តលេខ ២១៥៨៣៩	ជំនួយការឯកឧត្តម អ៊ុំ ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ
១៥៩-ព្រឹទ្ធបាលឯក	លី សៀងឡាយ	អត្តលេខ ១៦៦០៩២	បើកបរជូនឯកឧត្តម សុខ ភាព រដ្ឋលេខាធិការ ក្រសួងការពារជាតិ
១៦០-ពលបាលឯក	ម៉ៅ ចន្ទី	អត្តលេខ ១៣៧៨៨៧	ជំនួយការការិយាល័យធរណី ពិការ នាយកដ្ឋានកិច្ចការយោធា សុរិយ
១៦១-ពលបាលឯក	នាង មុន្នារណា	អត្តលេខ ១៣០៤៩០	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋាន កិច្ចការយោធា សុរិយ
១៦២-ព្រឹទ្ធបាលទោ	សុខ ផល្គុណ	អត្តលេខ ០៧៧៦៦០	ជំនួយការការិយាល័យកិច្ចការនារី នាយកដ្ឋានកិច្ចការយោធា សុរិយ
១៦៣-ពលបាលត្រី	ប៊ុត សុខី	អត្តលេខ ១៩៤៤៧៤	បណ្តុះបណ្តាលបច្ចេកទេសថ្នាក់បឋម វិទ្យាស្ថាន បច្ចេកទេសតេជោ ហ៊ុន សែន
១៦៤-ពលបាលត្រី	ណែម វាសនា	អត្តលេខ ២៤១០២៩	ជំនួយការ ការិយាល័យបទប្បវេណីសម្របសម្រួល កងរាជអាវុធហត្ថលេខាសៀមរាប
១៦៥-ពលឯក	សេន រដ្ឋា	អត្តលេខ ០៥២៨៤៣	ជំនួយការ បុគ្គលិក នាយកដ្ឋានអធិការកិច្ច

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ 54/20

ថ្ងៃ ៤ ខែ ១១ ឆ្នាំ ២០២១ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ១១ ឆ្នាំ ២០២១



កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជរដ្ឋាភិបាលកម្ពុជា

ក្រសួងមហាផ្ទៃ

លេខ: ២៥៧១/បក.



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

**ប្រកាស
ស្តីពី
ការចុះឈ្មោះក្នុងបញ្ជីសមាគម**

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨១៥/០១០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងពាក្យសុំចុះឈ្មោះលេខ០១/២០ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ របស់សមាគមមូស្លីមទ្រទ្រង់កុមារ និងស្ត្រីមានបែក្តិនៅកម្ពុជា

សម្រេច

ប្រការ ១ .-

ត្រូវបានចុះឈ្មោះ **សមាគមមូស្លីមទ្រទ្រង់កុមារ និងស្ត្រីមានបែក្តិនៅកម្ពុជា** ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ៥៤៦ ផ្លូវលេខ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអេពៅ រាជធានីភ្នំពេញ។

ប្រការ ២ .-

សមាគមមូស្លីមទ្រទ្រង់កុមារ និងស្ត្រីមានបែក្តិនៅកម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ។

ប្រការ ៣ .-

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពាក់ព័ន្ធនានា នៃក្រសួងមហាផ្ទៃ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ និងសាមីសមាគមដូចមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ធនាគារជាតិ នៃកម្ពុជា
- ឧទ្ធរណ៍យសដ្ឋេចក្រខ្មោចហេម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- (ដើម្បីជូនជ្រាប)
- ដូចប្រការ ៣ (ដើម្បីអនុវត្ត)
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ... ខែ... ឆ្នាំ... ធ្វើនៅ ទីស្តីការគណៈរដ្ឋមន្ត្រី
រាជធានីភ្នំពេញ ថ្ងៃទី... ខែ... ឆ្នាំ២០២០

**រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ**



សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី